



ធនាគារជាតិ នៃ កម្ពុជា
NATIONAL BANK OF CAMBODIA

ព្រឹត្តិបត្រស្ថិតិសីលក្លែងទូទាត់

Balance of Payments Statistics Bulletin

ត្រីមាសទី១ ឆ្នាំ២០២៦ លេខ ៩០

First Quarter 2026, Series No. 90



ប្រសាសន៍របស់ លោកជំទាវ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



ធនាគារជាតិនៃកម្ពុជា មានសេចក្តីសោមនស្ស សូមផ្សព្វផ្សាយព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់លេខ៩០ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ ដែលត្រូវបានបោះពុម្ពផ្សាយជាភាសាខ្មែរ និងភាសាអង់គ្លេស។ ព្រឹត្តិបត្រនេះត្រូវបានចងក្រងឡើងជាសេរីទិន្នន័យជាប្រចាំត្រីមាស រួមមាន ស្ថិតិជញ្ជីងទូទាត់ស្ថានភាពវិនិយោគអន្តរជាតិ និងបំណុលក្រៅប្រទេសព្រមជាមួយនឹងការពិពណ៌នាសង្ខេបពីបច្ចុប្បន្នភាពវិស័យក្រៅប្រទេសរបស់ប្រទេសកម្ពុជា។ ព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់ និងតារាងសង្ខេបស្ថិតិពាក់ព័ន្ធទាំងនេះអាចស្វែងរកបាននៅលើគេហទំព័ររបស់ធនាគារជាតិនៃកម្ពុជា។

ធនាគារជាតិនៃកម្ពុជា សូមជូនដំណឹងដល់សាធារណជនជ្រាបថា ព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់នេះត្រូវបានចងក្រងនិងចេញផ្សាយ ដោយអនុលោមតាមវិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់និងស្ថានភាពវិនិយោគអន្តរជាតិបោះពុម្ពលើកទី៦ (BPM6) នៅឆ្នាំ២០០៩ ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ធនាគារជាតិនៃកម្ពុជា នៅតែបន្តអភិវឌ្ឍ និងពង្រឹងវិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់នេះឱ្យមានភាពប្រសើរឡើង ដើម្បីផលិតទិន្នន័យស្ថិតិជញ្ជីងទូទាត់ក្រោមតារាងស្តង់ដារអន្តរជាតិសម្រាប់បម្រើដល់ការប្រើប្រាស់របស់សាធារណជន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

“កំណត់បង្ហាញបច្ចេកទេស” នៅផ្នែកខាងក្រោយនៃព្រឹត្តិបត្រនេះបានបង្ហាញអំពីសេចក្តីអធិប្បាយសង្ខេប សម្រាប់អ្នកអាន អ្នកប្រើប្រាស់ទិន្នន័យ និងសាធារណជន ក្នុងការស្វែងយល់បន្ថែមអំពីវិធីសាស្ត្រចងក្រង BPM6 ដោយក្នុងនោះរួមមាន ទស្សនាទាននិងនិយមន័យ ប្រភពទិន្នន័យ វិធីសាស្ត្រចងក្រង និងតារាងសង្ខេបស្តីពីការផ្លាស់ប្តូររវាង BPM5 និង BPM6។

ធនាគារជាតិនៃកម្ពុជា សូមថ្លែងអំណរគុណចំពោះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអ្នកផ្តល់ទិន្នន័យ ដែលតែងតែផ្តល់កិច្ចសហការល្អក្នុងការផ្តល់ទិន្នន័យ ជាធាតុចូលយ៉ាងសំខាន់គាំទ្រដល់និរន្តរភាពនៃការចងក្រងស្ថិតិជញ្ជីងទូទាត់ក៏ដូចជាព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់របស់ប្រទេសកម្ពុជានាពេលកន្លងមក។

ធនាគារជាតិនៃកម្ពុជា សូមថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍របស់អ្នកអាន និងអ្នកប្រើប្រាស់ទិន្នន័យមកលើព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់របស់ប្រទេសកម្ពុជា។

ថ្ងៃពុធ ១៥រោច ខែជល្គន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

ទេសាភិបាល

ជា សិរី

មាតិកា

២០២០

ទំព័រ

កំណត់សម្គាល់	៣
ផ្នែកសំខាន់ៗ	៤
សមាសភាគគន្លឹះ:	៤
បំណុលគន្លឹះ:	៤
រូបទី១ : សមាសភាគគណនីចរន្ត និងគណនីដើមទុន	៤
ការវិភាគលើការប៉ាន់ស្មាន	៥
គណនីចរន្ត និងគណនីដើមទុន	៥
គណនីចរន្ត	៥
រូបទី២ : ការនាំចេញ និងការនាំចូល	៥
រូបទី៣ : សេវា (ឥណទាន និងឥណពន្ធ)	៦
រូបទី៤ : ចំណូលបឋម (ឥណទាន និងឥណពន្ធ)	៧
រូបទី៥ : ចំណូលបន្ទាប់បន្សំ (ឥណទាន និងឥណពន្ធ)	៨
គណនីដើមទុន	៨
រូបទី៦ : គណនីដើមទុន	៨
គណនីហិរញ្ញវត្ថុ	៩
រូបទី៧ : សមាសភាគគណនីហិរញ្ញវត្ថុ	៩
ស្ថានភាពវិនិយោគអន្តរជាតិ	១០
រូបទី៨ : សមាសភាគស្ថានភាពវិនិយោគអន្តរជាតិ	១០
តារាងស្ថិតិជញ្ជីងទូទាត់	១១
តារាង១ : តារាងស្ថិតិជញ្ជីងទូទាត់របស់ប្រទេសកម្ពុជា	១១
តារាង២ : គណនីទំនិញ	១២
តារាង៣ : គណនីសេវា	១៣
តារាង៤ : គណនីចំណូលបឋម	១៤
តារាង៥ : គណនីចំណូលបន្ទាប់បន្សំ	១៥
តារាង៦ : គណនីដើមទុន	១៦
តារាង៧ : គណនីហិរញ្ញវត្ថុ	១៧
តារាង៨ : ស្ថានភាពវិនិយោគអន្តរជាតិ	១៨
តារាង៩ : បំណុលក្រៅប្រទេស បែងចែកតាមប្រភេទ	១៩
តារាង១០ : អនុបាតជញ្ជីងទូទាត់	២០
កំណត់បន្ទាញបច្ចេកទេស	២១

កំណត់សម្គាល់ ៖

ការសាកសួរព័ត៌មាន

ចំពោះព័ត៌មានបន្ថែមអំពីស្ថិតិជញ្ជីងទូទាត់ និងស្ថិតិដែលពាក់ព័ន្ធសូមទំនាក់ទំនងនាយកដ្ឋានស្ថិតិនៃអគ្គនាយកដ្ឋានគោលនយោបាយនិងសហប្រតិបត្តិការអន្តរជាតិ ធនាគារជាតិនៃកម្ពុជា តាមទូរស័ព្ទលេខ៖ (៨៥៥) ២៣ ៧២២ ៥៦៣-១១១៨ ឬតាមអ៊ីម៉ែល statistics@nbc.gov.kh។

ការចេញផ្សាយលើកក្រោយ

ការចេញផ្សាយ ពេលវេលាចេញផ្សាយ
ត្រីមាសទី២ ឆ្នាំ២០២៥ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

ការកែប្រែក្នុងការចេញផ្សាយលើកនេះ

កំណែ ៖

ការចេញផ្សាយលើកនេះ រាប់បញ្ចូលការកែតម្រូវទិន្នន័យមួយចំនួននៅក្នុងគណនីចរន្ត គណនីហិរញ្ញវត្ថុ តារាងស្ថានភាពវិនិយោគអន្តរជាតិនិងតារាងបំណុលក្រៅប្រទេស ។

ការកែតម្រូវក្នុងគណនីចរន្ត រួមមាន៖ ១/-ផ្នែកគណនីទំនិញ (ឥណទាន) ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ២/-គណនីសេវា (ឥណទាន) ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ និងគណនីសេវា (ឥណទាន) ក្នុងត្រីមាសទី២ និងទី៣ ឆ្នាំ២០២៥ ៣/-គណនីចំណូលបឋម (ឥណទាន) ក្នុងត្រីមាសទី២ និងចំណូលបឋម (ឥណទាន) ក្នុងត្រីមាសទី១ដល់ទី៣ ឆ្នាំ២០២៥ និង៤/-គណនីចំណូលបន្ទាប់បន្សំ (ឥណទាន) ក្នុងត្រីមាសទី២ និងទី៣ ឆ្នាំ២០២៥ ។

ការកែតម្រូវក្នុងគណនីហិរញ្ញវត្ថុ រួមមាន៖ ១/-ផ្នែកទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ ខ្ទង់វិនិយោគផ្សេងទៀត ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ និង ២/-ផ្នែកទ្រព្យអកម្មហិរញ្ញវត្ថុសុទ្ធ ខ្ទង់គណនីវិនិយោគផ្ទាល់បរទេស ក្នុងត្រីមាសទី១ដល់ទី៣ និងវិនិយោគផ្សេងទៀត ក្នុងត្រីមាសទី២ និងទី៣ ឆ្នាំ២០២៥ ។

ការកែតម្រូវក្នុងតារាងស្ថានភាពវិនិយោគរបស់ប្រទេសកម្ពុជា រួមមាន៖ ១/-ផ្នែកទ្រព្យសកម្ម ខ្ទង់វិនិយោគផ្សេងទៀត ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ និង ២/-ផ្នែកទ្រព្យអកម្ម ខ្ទង់វិនិយោគផ្ទាល់បរទេស ក្នុងត្រីមាសទី១ ដល់ទី៣ ឆ្នាំ២០២៥ ។

ការកែតម្រូវតារាងបំណុលក្រៅប្រទេសគឺ ផ្នែករដ្ឋាភិបាលទូទៅ ខ្ទង់ប្រាក់កម្ចី ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥។

ការកែតម្រូវទាំងនេះត្រូវបានធ្វើឡើងដោយសារការកែតម្រូវពីសំណាក់ប្រភពទិន្នន័យ និងវិធីសាស្ត្រចងក្រង។

ការកែប្រែក្នុងការចេញផ្សាយលើកក្រោយ

ការកែតម្រូវនឹងត្រូវបានរៀបចំធ្វើឡើងផងដែរចំពោះសមាសភាគមួយចំនួនផ្សេងទៀតនៃស្ថិតិជញ្ជីងទូទាត់ដោយយោងទៅតាមការកែតម្រូវការប៉ាន់ស្មានពីប្រភពទិន្នន័យ។

អក្សរកាត់

BOP ស្ថិតិជញ្ជីងទូទាត់
BPM6 វិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់និងស្ថានភាពវិនិយោគអន្តរជាតិបោះពុម្ពលើកទី៦
NBC ធនាគារជាតិនៃកម្ពុជា
n.i.e មិនមានរាប់បញ្ចូលនៅកន្លែងផ្សេងទៀត

ការតម្រឹមតួលេខ

ភាពខ្វះចន្លោះដោយអន្លើរវាងចំនួនសរុប និងផលបូកក្នុងការបោះពុម្ពផ្សាយលើកនេះ បណ្តាលមកពីការតម្រឹមតួលេខ។

ឯកតារូបិយវត្ថុ

១ ប៊ីលានរៀល = ១.០០០.០០០.០០០ រៀល។


ផ្នែកសំខាន់ៗ
សមាសភាគគន្លឹះ

គិតជាប៊ីលានរៀល	ត្រី.៤-២៣	ត្រី.១-២៤	ត្រី.២-២៤	ត្រី.៣-២៤	ត្រី.៤-២៤	ត្រី.១-២៥	ត្រី.២-២៥	ត្រី.៣-២៥	ត្រី.៤-២៥	បរិច្ឆេទប្រែប្រួលជា % ត្រី.៤-២៥/ត្រី.៣-២៥	បរិច្ឆេទប្រែប្រួលជា % ត្រី.៤-២៥/ត្រី.៤-២៤
គណនីចរន្ត និងគណនីដើមទុន											
សមតុល្យគណនីទំនិញ	-៤.២៧៩	-២.៧៥១	-៦.៦៣៤	-៤.៨៩៩	-៤.០៨០	-៤.០៨៦	-៤.៩១០	-២.២០៩	-១០.២០៩	--	២៧,០
សេវា (សុទ្ធ)	១.៣៤៤	១.៩៣១	១.៤៣៩	១.៩៧៤	២.៣២៣	២.៧០៧	១.៩៥៤	១.៧៤០	២.១២៣	១៩,៣	-៨,៦
ចំណូលបឋម (សុទ្ធ)	-៦៤៤	-២៥៥	-៧០	-៣១១	-៧៥១	-៧៧៣	-៧៧៣	-១.០៥២	-១.០២២	-៥,៧	៣០,៤
ចំណូលបន្ទាប់បន្សំ (សុទ្ធ)	៣.២០៩	៣.២៣៦	៣.១៩២	៣.៣៨៤	៣.២១៦	៣.២០៦	៣.២៦៥	១.៩១០	១.៩៥៧	-១៤,៤	-៤១,៦
សមតុល្យគណនីដើមទុន	១៤៤	១២៤	១២៤	១២៤	១២៧	៣៣	៣៣	៣៣	៣៣	០,២	-៧៤,១
សមតុល្យគណនីចរន្ត និងគណនីដើមទុន	-២១៦	-២.២៥១	-១.៩៥៤	-៤.៣៣០	-៣.១៥៦	-១.៩៥៣	-៤.៤៣២	-៤.២៥៩	-១០.៤១៧	--	--
គណនីហិរញ្ញវត្ថុ											
វិនិយោគផ្ទាល់ (សុទ្ធ)	-៣.៩៣៣	-៣.៨០៩	-៣.២៦៣	-៥.១៦៥	-៥.៤៥៤	-៣.៨៦០	-៤.៥៦៣	-៦.១៤៥	-៥.៣០០	-១៤,៣	៧,០
វិនិយោគលើផលបត្រ (សុទ្ធ)	៥៦	-៥២៦	៣០២	១.៧៤១	៤៤១	-៩០២	១៣៧	៣៤៤	-២១១	--	--
និស្សន្ទហិរញ្ញវត្ថុ (សុទ្ធ)	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀត (សុទ្ធ)	៥.៥៥៩	៥.៥៣០	១.៤១៧	៦.០២៦	-២.៣៥៦	៤.០៦៤	១.៤៦៧	៤.៥៦៧	-១.២៩៤	--	-៤៥,១
ទ្រព្យសកម្មជាទុនបម្រុងបរទេស	១៤៦	-៦៣៩	-១៧៤	២៨៦	២.៧៧២	៤៥៥	១.៥៥៤	៩១៤	១.៦៧៥	៤៣,៤	-២៦,៣
សមតុល្យគណនីហិរញ្ញវត្ថុ	១.៨២៨	៩៥៦	-១.០២០	២.៤៣៦	-៤.៥៥៦	៣.៧៥៧	-២១១	៧៥៤	-៥.១២៤	--	១២,៦
ស្ថានភាពវិនិយោគអន្តរជាតិ											
ស្ថានភាពវិនិយោគអន្តរជាតិ (សុទ្ធ)	-១៥៣.១៣៨	-១៥៥.៤១៥	-១៥៦.៣០៩	-១៥៣.៣១២	-១៥៣.៧៥៤	-១៣៥.៨៣៧	-១៣៥.១៣០	-១២៦.៦៧១	-១២៥.៤៥១	-១,៦	-១៣,៣

ចំណុចគន្លឹះ

ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ជញ្ជីងទូទាត់កម្ពុជាមានអតិរេក ១.៦៧៥ ប៊ីលានរៀល កើនឡើង ៧៦២ ប៊ីលានរៀល ធៀបនឹងអតិរេក ៩១៤ ប៊ីលានរៀល ក្នុងត្រីមាសមុន ដោយសារគណនីហិរញ្ញវត្ថុបានប្តូរពីទ្រព្យសកម្មសុទ្ធ ទៅទ្រព្យអកម្មសុទ្ធ ខណៈគណនីចរន្តនិងដើមទុនបានប្តូរពីអតិរេកទៅជាឱនភាព។ គណនីចរន្តនិងដើមទុនមានឱនភាព ៧.៥១៧ ប៊ីលានរៀល បានប្តូរពីអតិរេក ៤២៩ ប៊ីលានរៀល ក្នុងត្រីមាសមុន ដែលជាចម្បងបណ្តាលមកពីការកើនឡើងនៃឱនភាពគណនីទំនិញ គួបផ្សំនឹងការថយចុះនៃអតិរេកគណនីចំណូលបន្ទាប់បន្សំ ខណៈដែលអតិរេកគណនីសេវាបានកើនឡើង និងឱនភាពគណនីចំណូលបឋមបានថយចុះ។

រូបទី១ ៖ សមាសភាគគណនីចរន្ត និងគណនីដើមទុន



គណនីហិរញ្ញវត្ថុបានបង្ហាញទ្រព្យអកម្មសុទ្ធ ៥.១២៤ ប៊ីលានរៀល បានប្តូរពីទ្រព្យសកម្មសុទ្ធ ៧៩ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងដោយសារការប្តូរពីទ្រព្យសកម្មសុទ្ធទៅទ្រព្យអកម្មសុទ្ធនៃវិនិយោគផ្សេងទៀត និងវិនិយោគលើផលបត្រ ខណៈដែលទ្រព្យអកម្មសុទ្ធនៃវិនិយោគផ្ទាល់បានថយចុះ។

គិតត្រឹមចុងត្រីមាសទី៤ ឆ្នាំ២០២៥ ស្ថានភាពវិនិយោគអន្តរជាតិរបស់ប្រទេសកម្ពុជាបានបង្ហាញទ្រព្យអកម្មបរទេសសុទ្ធចំនួន ១២៤.៦៤១ ប៊ីលានរៀល បានថយចុះ ២.០៣០ ប៊ីលានរៀល (១,៦%) ពីទ្រព្យអកម្មបរទេសសុទ្ធ ១២៦.៦៧១ ប៊ីលានរៀល នៅចុងត្រីមាសមុន។ ធៀបនឹងចុងត្រីមាសដូចគ្នាឆ្នាំមុន ស្ថានភាពវិនិយោគអន្តរជាតិរបស់ប្រទេសកម្ពុជាបានថយចុះ ១៩.១១៣ ប៊ីលានរៀល (១៣,៣%) នៃទ្រព្យអកម្មបរទេសសុទ្ធ ពី ១៤៥.៧៥៤ ប៊ីលានរៀល។


ការវិភាគលើការប៉ាន់ស្មាន គណនីចរន្ត និងគណនីដើមទុន គណនីចរន្ត

គណនីចរន្តមានឱនភាព ៧.៥៥០ ប៊ីលានរៀល បានប្តូរពីអតិរេក ៣៩៧ ប៊ីលានរៀល ក្នុង ត្រីមាសមុន ដែលជាចម្បងបណ្តាលមកពីការកើនឡើងឱនភាពគណនីទំនិញ គួបផ្សំនឹងការថយចុះ អតិរេកគណនីចំណូលបន្ទាប់បន្សំ ខណៈដែលអតិរេកគណនីសេវាបានកើនឡើង និងឱនភាពគណនី ចំណូលបឋមបានថយចុះ។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ឱនភាពគណនីចរន្តបានកើនឡើង ៤.២៦៨ ប៊ីលានរៀល (១,៣៨៦) ពីឱនភាព ៣.២៨៣ ប៊ីលានរៀល។

ទំនិញ

សមតុល្យគណនីទំនិញមានឱនភាព ១០.២០៩ ប៊ីលានរៀល បានកើនឡើង ៨.០០០ ប៊ីលានរៀល (៣,៦៨៦) ពីឱនភាព ២.២០៩ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន គណនីនេះបាន កើនឡើង ២.១៦៩ ប៊ីលានរៀល (២៧%) ពីឱនភាព ៨.០៤០ ប៊ីលានរៀល។

រូបទី២ ៖ ការនាំចេញ និងការនាំចូល



ការនាំចេញទំនិញមាន ៣២.២៧០ ប៊ីលានរៀល បានថយចុះ ២.០៩១ ប៊ីលានរៀល (៦,១%) ពី ៣៤.៣៦១ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ការថយចុះការនាំចេញនេះ ជាលទ្ធផលមកពីការថយចុះ ការនាំចេញសម្លៀកបំពាក់ ២.៣២៤ ប៊ីលានរៀល (១៧,៣%) ផលិតផលកាត់ដេរផ្សេងៗ ២២១ ប៊ីលានរៀល (៧,៦%) និងគ្រឿងអេឡិចត្រូនិក ១២ ប៊ីលានរៀល (១,៣%) ខណៈដែលការនាំចេញផលិតផល កសិកម្មបានកើនឡើង ៤៩៤ ប៊ីលានរៀល (១៣,៧%) ស្បែកជើង ១៨៥ ប៊ីលានរៀល (៩,១%) និង ទោចក្រយាន ៩៦ ប៊ីលានរៀល (១៧,៣%)។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ការនាំចេញទំនិញបានកើនឡើង ៥.៩០៧ ប៊ីលានរៀល (២២,៤%) ពី ២៦.៣៦២ ប៊ីលានរៀល។


ការនាំចូលទំនិញមាន ៤២.៤៧៩ ប៊ីលានរៀល បានកើនឡើង ៥.៩១០ ប៊ីលានរៀល (១៦,២%) ពី ៣៦.៥៦៩ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ការកើនឡើងការនាំចូលនេះ ជាចម្បងដោយសារការកើនឡើង វត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ ៥៧៨ ប៊ីលានរៀល (៩,៣%) ម្ហូបអាហារនិងភេសជ្ជៈ ៣០៥ ប៊ីលានរៀល (១៤,៨%) យានយន្ត ១៦៩ ប៊ីលានរៀល (៦,១%) និងសម្ភារនិងបរិក្ខារសំណង់ ៦ ប៊ីលានរៀល (០,១%) ខណៈដែលការនាំចូលប្រេងឥន្ធនៈថយចុះ ៧៥៥ ប៊ីលានរៀល (១៧,៩%)។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ការនាំចូលទំនិញបានកើនឡើង ៨.០៧៦ ប៊ីលានរៀល (២៣,៥%) ពី ៣៤.៤០៣ ប៊ីលានរៀល។

សេវា

គណនីសេវាមានអតិរេក ២.១២៣ ប៊ីលានរៀល បានកើនឡើង ៣៤៤ ប៊ីលានរៀល (១៩,៣%) ពីអតិរេក ១.៧៨០ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ការកើនឡើងនៃអតិរេកនេះបណ្តាលមកពីការកើនឡើងនៃការនាំចេញសេវាល្បឿនជាងការនាំចូលសេវា។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន គណនីសេវាបានថយចុះ ២០០ ប៊ីលានរៀល (៨,៦%) ពីអតិរេក ២.៣២៣ ប៊ីលានរៀល។

ការនាំចេញសេវាមាន ៥.៣៨៩ ប៊ីលានរៀល បានកើនឡើង ៤២៩ ប៊ីលានរៀល (៨,៧%) ពី ៤.៩៦០ ប៊ីលានរៀល ក្នុងត្រីមាសមុន ដែលជាចម្បងបណ្តាលមកពីការកើនឡើងការនាំចេញសេវាធ្វើដំណើរ ៣៧៩ ប៊ីលានរៀល (១១%) សេវាដឹកជញ្ជូន ១០១ ប៊ីលានរៀល (១៤,២%) ទំនិញនិងសេវារដ្ឋាភិបាល n.i.e. ២៥ ប៊ីលានរៀល (១៤,៦%) សេវាពាណិជ្ជកម្មផ្សេងទៀត ៤ ប៊ីលានរៀល (២,១%) សេវាហិរញ្ញវត្ថុ ១ ប៊ីលានរៀល (២១,៨%) និងសេវាផ្ទាល់ខ្លួន វប្បធម៌ និងការកម្សាន្ត ១ ប៊ីលានរៀល (១,៥៨%) ខណៈដែលការនាំចេញសេវាទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មានបានថយចុះ ៧៦ ប៊ីលានរៀល (២៣,៩%) សេវាធានារ៉ាប់រងនិងសោធននិវត្តន៍ ៤ ប៊ីលានរៀល (៨៧,៣%) សេវាសាងសង់ ០,៣ ប៊ីលានរៀល (០,៥%) និងសេវាប្រើប្រាស់កម្មសិទ្ធិបញ្ញា ០,០៣ ប៊ីលានរៀល (០,៥%) ។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ការនាំចេញសេវាបានថយចុះ ២១៣ ប៊ីលានរៀល (៣,៨%) ពី ៥.៦០២ ប៊ីលានរៀល។

រូបទី៣ ៖ សេវា (ឥណទាន និងឥណពន្ធ)



ការនាំចូលសេវាមាន ៣.២៦៥ ប៊ីលានរៀល បានកើនឡើង ៨៥ ប៊ីលានរៀល (២,៧%) ពី ៣.១៨០ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងបណ្តាលមកពីការកើនឡើងការនាំចូលសេវាដឹកជញ្ជូន ៦៧ ប៊ីលានរៀល (៣,៨%) សេវាពាណិជ្ជកម្មផ្សេងទៀត ៤៣ ប៊ីលានរៀល (៣៨,៦%) សេវាធ្វើដំណើរ ២៨ ប៊ីលានរៀល (៥,៣%) សេវាធានារ៉ាប់រងនិងសោធននិវត្តន៍ ២៧ ប៊ីលានរៀល (១០,៥%) ទំនិញនិងសេវារដ្ឋាភិបាល n.i.e. ១៣ ប៊ីលានរៀល (៥៤,៦%) និងសេវាហិរញ្ញវត្ថុ ១ ប៊ីលានរៀល (៤,១%) ខណៈដែលការនាំចូលសេវាសាងសង់បានថយចុះ ៦៦ ប៊ីលានរៀល (៣៨,៩%) សេវាប្រើប្រាស់កម្មសិទ្ធិបញ្ញា ១៤ ប៊ីលានរៀល (៩,៥%) សេវាទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មាន ១២ ប៊ីលានរៀល (៧,១%) និងសេវាផ្ទាល់ខ្លួន វប្បធម៌ និងការកម្សាន្ត ០,៣ ប៊ីលានរៀល (៥៥,១%)។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ការនាំចូលសេវាបានថយចុះ ១៣ ប៊ីលានរៀល (០,៥%) ពី ៣.២៧៨ ប៊ីលានរៀល។


ចំណូលបឋម

គណនីចំណូលបឋមមានឱនភាព ១.០២២ ប៊ីលានរៀល បានថយចុះ ៦២ ប៊ីលានរៀល (៥,៧%) ពីឱនភាព ១.០៨៤ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងបណ្តាលមកពីគណនីចំណូលបឋម (ឥណទាន) កើនឡើងលឿនជាងគណនីចំណូលបឋម (ឥណទាន)។ ឱនភាពគណនីចំណូលបឋមបានកើនឡើង ២៤១ ប៊ីលានរៀល (៣០,៨%) ពីឱនភាព ៧៨១ ប៊ីលានរៀល ក្នុងគ្រាដូចគ្នាឆ្នាំមុន។

ចំណូលបឋម (ឥណទាន) មាន ៧១៩ ប៊ីលានរៀល បានកើនឡើង ១៣៤ ប៊ីលានរៀល (២២,៨%) ពី ៥៨៦ ប៊ីលានរៀល ក្នុងត្រីមាសមុន ដោយសារការកើនឡើងចំណូលពីការវិនិយោគ ១៥៤ ប៊ីលានរៀល (២៨,៧%) ខណៈដែលចំណូលពីប្រាក់បៀវត្សនិយោជិតបានថយចុះ ២០ ប៊ីលានរៀល (៤០,៥%)។ ធៀបនឹងត្រីមាសដូចគ្នាឆ្នាំមុន ចំណូលបឋម (ឥណទាន) បានកើនឡើង ៣០៧ ប៊ីលានរៀល (៧៤,៥%) ពី ៤១២ ប៊ីលានរៀល។

ចំណូលបឋម (ឥណទាន) មាន ១.៧៤១ ប៊ីលានរៀល បានកើនឡើង ៧២ ប៊ីលានរៀល (៤,៣%) ពី ១.៦៧០ ប៊ីលានរៀល ក្នុងត្រីមាសមុន ដោយសារការកើនឡើងចំណូលពីការវិនិយោគ ៦៩ ប៊ីលានរៀល (៤,៦%) និងប្រាក់បៀវត្សនិយោជិត ២ ប៊ីលានរៀល (១,៤%)។ ចំណូលបឋម (ឥណទាន) បានកើនឡើង ៥៤៨ ប៊ីលានរៀល (៤៥,៩%) ពី ១.១៩៤ ប៊ីលានរៀល ក្នុងគ្រាដូចគ្នាឆ្នាំមុន។

រូបទី២ ៖ ចំណូលបឋម (ឥណទាន និងឥណទាន)




ចំណូលបន្ទាប់បន្សំ

ចំណូលបន្ទាប់បន្សំមានអតិរេក ១.៥៥៧ ប៊ីលានរៀល បានថយចុះ ៣៥២ ប៊ីលានរៀល (១៨,៥%) ពីអតិរេក ១.៩១០ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងដោយសារការថយចុះនៃចំណូលបន្ទាប់បន្សំ (ឥណទាន) លឿនជាងចំណូលបន្ទាប់បន្សំ (ឥណទាន)។ អតិរេកចំណូលបន្ទាប់បន្សំបានថយចុះ ១.៦៥៨ ប៊ីលានរៀល (៥១,៦%) ពីអតិរេក ៣.២១៦ ប៊ីលានរៀល ក្នុងត្រីមាសដូចគ្នាឆ្នាំមុន។

ចំណូលបន្ទាប់បន្សំ (ឥណទាន) មាន ១.៧២២ ប៊ីលានរៀល បានថយចុះ ៣៧៨ ប៊ីលានរៀល (១៨%) ពី ២.១០០ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងដោយសារការថយចុះផ្នែកផ្សេងទៀត ៣៧៨ ប៊ីលានរៀល (២១,៩%) ខណៈដែលផ្នែករដ្ឋាភិបាលទូទៅបានកើនឡើង ១ ប៊ីលានរៀល (០,២%)។ ធៀបនឹងត្រីមាសដូចគ្នាឆ្នាំមុន ចំណូលបន្ទាប់បន្សំ (ឥណទាន) បានថយចុះ ១.៧៥៥ ប៊ីលានរៀល (៥០,៥%) ពី ៣.៤៧៧ ប៊ីលានរៀល។

រូបទី៥ ៖ ចំណូលបន្ទាប់បន្សំ (ឥណទាន និងឥណពន្ធ)




ចំណូលបន្ទាប់បន្សំ (ឥណពន្ធ) មាន ១៦៥ បីលានរៀល បានថយចុះ ២៥ បីលានរៀល (១៣,៣%) ពី ១៩០ បីលានរៀល ក្នុងត្រីមាសមុន ដោយសារការថយចុះផ្នែកផ្សេងទៀត ១៧ បីលានរៀល (៩,៨%) និងផ្នែករដ្ឋាភិបាលទូទៅ ៨ បីលានរៀល (៥១,៣%)។ ធៀបនឹងត្រីមាសដូចគ្នាឆ្នាំមុន ចំណូលបន្ទាប់បន្សំ (ឥណពន្ធ) បានថយចុះ ៩៧ បីលានរៀល (៣៧%) ពី ២៦២ បីលានរៀល។

គណនីដើមទុន

គណនីដើមទុនមានអតិរេក ៣៣ បីលានរៀល បានកើនឡើង ០,១ បីលានរៀល (០,២%) ធៀបនឹងត្រីមាសមុន។ អតិរេកគណនីដើមទុនបានថយចុះ ៩៤ បីលានរៀល (៧៤,១%) ពី ១២៧ បីលានរៀល ក្នុងគ្រាដូចគ្នាឆ្នាំមុន។

រូបទី៦ ៖ គណនីដើមទុន




គណនីហិរញ្ញវត្ថុ

សមតុល្យគណនីហិរញ្ញវត្ថុបានប្តូរពីទ្រព្យសកម្មសុទ្ធ ៧៩ ប៊ីលានរៀល ក្នុងត្រីមាសមុន មក ទ្រព្យសកម្មសុទ្ធ ៥.១២៩ ប៊ីលានរៀលក្នុងត្រីមាសនេះ។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន សមតុល្យគណនី ហិរញ្ញវត្ថុបានកើនឡើង ៥៧២ ប៊ីលានរៀល (១២,៦%) ពីទ្រព្យសកម្មសុទ្ធ ៤.៥៥៧ ប៊ីលានរៀល។

វិនិយោគផ្ទាល់បានបង្ហាញទ្រព្យសកម្មសុទ្ធ ៥.៣០០ ប៊ីលានរៀល បានថយចុះ ៨៨៦ ប៊ីលាន រៀល (១៤,៣%) ពីទ្រព្យសកម្មសុទ្ធ ៦.១៨៥ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងបណ្តាលមកពីការ ថយចុះវិនិយោគផ្ទាល់បរទេសនៅកម្ពុជា។ ធៀបឆ្នាំលើឆ្នាំ ទ្រព្យសកម្មសុទ្ធនៃវិនិយោគផ្ទាល់បានកើនឡើង ៣៤៥ ប៊ីលានរៀល (៧%) ពី ៤.៩៥៥ ប៊ីលានរៀល។

វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ៥.៤៤៤ ប៊ីលានរៀល បានថយចុះ ៨៦៨ ប៊ីលានរៀល (១៣,៨%) ពី ៦.៣១២ ប៊ីលានរៀល ធៀបនឹងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ វិនិយោគផ្ទាល់បរទេសនៅ កម្ពុជាបានកើនឡើង ៣៣០ ប៊ីលានរៀល (៦,៥%) ពី ៥.១១៤ ប៊ីលានរៀល។

រូបទី៧៖ សមាសភាគគណនីហិរញ្ញវត្ថុ



វិនិយោគលើផលបត្របានបង្ហាញទ្រព្យសកម្មសុទ្ធ ២១១ ប៊ីលានរៀល បានប្តូរពីទ្រព្យសកម្មសុទ្ធ ៣៨៤ ប៊ីលានរៀល ធៀបនឹងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ ទ្រព្យសកម្មសុទ្ធនៃវិនិយោគលើផលបត្របាន ប្តូរពីទ្រព្យសកម្មសុទ្ធ ៤៨១ ប៊ីលានរៀល។

វិនិយោគផ្សេងទៀតបានបង្ហាញទ្រព្យសកម្មសុទ្ធ ១.២៩៤ ប៊ីលានរៀល បានប្តូរពីទ្រព្យសកម្មសុទ្ធ ៤.៩៦៧ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ ទ្រព្យសកម្មសុទ្ធនៃវិនិយោគផ្សេងទៀតបានថយចុះ ១.០៦៣ ប៊ីលានរៀល (៤៥,១%) ពី ២.៣៥៦ ប៊ីលានរៀល។


ក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ទ្រព្យសកម្មជាទុនបម្រុងបានកើនឡើង ១.៦៧៥ ប៊ីលានរៀល ធៀបនឹងការកើនឡើង ៩១៤ ប៊ីលានរៀល ក្នុងត្រីមាសមុន និងការកើនឡើង ២.២៧២ ប៊ីលានរៀល ក្នុងគ្រាដូចគ្នាឆ្នាំមុន។

ស្ថានភាពវិនិយោគអន្តរជាតិ

គិតត្រឹមចុងត្រីមាសទី៤ ឆ្នាំ២០២៥ ស្ថានភាពវិនិយោគអន្តរជាតិរបស់ប្រទេសកម្ពុជាបានបង្ហាញថាមានទ្រព្យអកម្មបរទេសសុទ្ធចំនួន ១២៤.៦៤១ ប៊ីលានរៀល បានថយចុះ ២.០៣០ ប៊ីលានរៀល (១,៦%) ពី ១២៦.៦៧១ ប៊ីលានរៀល នៅចុងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ ទ្រព្យអកម្មបរទេសសុទ្ធបានថយចុះ ១៩.១១៣ ប៊ីលានរៀល (១៣,៣%) ពី ១៤៥.៧៥៤ ប៊ីលានរៀល ក្នុងគ្រាដូចគ្នាឆ្នាំមុន។

ទ្រព្យសកម្មបរទេសរបស់ប្រទេសកម្ពុជាមានចំនួន ១៨១.៣០៥ ប៊ីលានរៀល បានកើនឡើង ៤.៨៨៣ ប៊ីលានរៀល (២,៨%) ពី ១៧៦.៤២២ ប៊ីលានរៀល នៅចុងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ ទ្រព្យសកម្មបរទេសបានកើនឡើង ២៩.៧៦០ ប៊ីលានរៀល (១៩,៦%) ពី ១៤៦.៥៤៥ ប៊ីលានរៀល។

រូបទី៨៖ សមាសភាគស្ថានភាពវិនិយោគអន្តរជាតិ



ទ្រព្យអកម្មបរទេសរបស់ប្រទេសកម្ពុជាមានចំនួន ៣០៥.៩៤៦ ប៊ីលានរៀល បានកើនឡើង ២.៨៥៣ ប៊ីលានរៀល (០,៩%) ពី ៣០៣.០៩៣ ប៊ីលានរៀល នៅចុងត្រីមាសមុន។ ទ្រព្យអកម្មបរទេសរបស់ប្រទេសកម្ពុជាបានកើនឡើង ១០.៦៤៧ ប៊ីលានរៀល (៣,៦%) ពី ២៩៥.២៩៩ ប៊ីលានរៀល នៅចុងត្រីមាសដូចគ្នាឆ្នាំមុន។

តារាង១ ៖ ជំងឺឆ្លងផ្លូវចិត្តរបស់ប្រទេសកម្ពុជា

គិតជាចំនួនរៀល												
សមាសភាគចម្បងៗ	ត្រី៨-២៣	២០២៣	ត្រី៩-២៤	ត្រី២-២៥	ត្រី៣-២៤	ត្រី៤-២៥	២០២៤	ត្រី៩-២៥	ត្រី២-២៥	ត្រី៣-២៥	ត្រី៤-២៥	២០២៥
សមតុល្យករណីចំនួន	-៣៥៩	២.២៧៩	២.១១៧	-២.០៧២	៤.២០២	-៣.២៤៣	៩៦៣	១២០	-៤៦៥	៣៩៧	-៧.៤៥០	-៧.៤៩៩
ឥណទាន	៣២.៧២៧	១៣០.១៣៤	៣៤.៨៩០	៣៣.៦៨៥	៤១.០៥៤	៣៥.៨៥៤	១៤៤.៤៨៤	៣៨.២៥០	៤០.៣២៩	៤២.០០៦	៤០.១០០	១៦០.៦៧៦
ឥណទាន	៣៣.០៨៦	១២៧.៨៤៥	៣២.៧៧៣	៣៥.៧៥៨	៣៦.៨៥៤	៣៩.១៣៧	១៤៤.៥២១	៣៨.១២០	៤០.៧៩៤	៤១.៦០៩	៤៧.៦៥១	១៦៨.១៧៤
គណនីទំនិញ និងសេវា (សុទ្ធ)	-២.៩២៨	-៦.៨៤៣	-៨២០	-៥.១៩៤	១.១២៩	-៥.៧១៧	-១០.៦០២	-២.៣៣៣	-២.៩៥៧	-៤២៩	-៤.០៨៦	-១៣.៨១០
ឥណទាន	២៤.៨១៨	១១៤.០៩៦	៣០.៧៨៤	២៩.៦០០	៣៦.៧៩៧	៣១.៩៦៤	១២៩.១៤៤	៣៤.២១៩	៣៦.០៤២	៣៩.៣២០	៣៧.៦៥៩	១៤៧.២៤០
ឥណទាន	៣១.៧៤៣	១២០.៩៤៩	៣១.៦០៤	៣៤.៧៩៤	៣៥.៦៦៨	៣៧.៦៨១	១៣៩.៧៤៧	៣៦.៤៤៧	៣៨.៩៩៤	៣៩.៧៤៩	៤៤.៧៤៦	១៦១.០៤០
គណនីទំនិញ (សុទ្ធ)	-៤.២៧៩	-១២.២៦៦	-២.៧៨១	-៦.៦៣៤	-៤៤៩	-៤.០៤០	-១៤.២៧៤	-៥.០៤៦	-៤.៩១០	-២.២០៩	-១០.២០៩	-២២.៣៧៤
ឥណទាន	២៤.៣៨០	៩៦.៨៤៣	២៤.៨៤៣	២៤.០១៤	៣១.៦៩២	២៦.៣៦២	១០៤.៩៦១	២៤.៣៨៤	៣០.៨៣៣	៣៤.៣៦១	៣២.២៧០	១២៤.៨៤២
ឥណទាន	២៤.៦៨៩	១០៩.១៤៩	២៤.៦៨៣	៣១.៦៨៤	៣២.៥៤១	៣៤.៤០៣	១២៧.២៣៤	៣៣.៤៣៤	៣៥.៧៤៤	៣៦.៤៤៩	៤២.៤៧៩	១៤៨.២២៦
គណនីសេវា (សុទ្ធ)	១.៣៨៤	៥.៤១៤	១.៩៣១	១.៩៣៩	១.៩៧៤	២.៣២៣	៧.៦៧២	២.៧០៧	១.៩៤៤	១.៧៤០	២.១២៣	៤.៥៦៤
ឥណទាន	៤.៤៣៨	១៧.២១៣	៤.៨៩១	៤.៤៤៦	៥.១០៤	៥.៦០២	២០.១៤៤	៥.៨៣០	៥.២០៩	៤.៩៦០	៥.៣៨៩	២១.៣៨៤
ឥណទាន	៣.០៨៣	១១.៤០០	២.៩៦០	៣.១៤៦	៣.១២៧	៣.២៧៤	១២.៥១២	៣.១២៣	៣.២៤៤	៣.១៤០	៣.២៦៤	១២.៤២៤
គណនីចំណូលបឋម (សុទ្ធ)	-៦៤២	-៣.៩១៤	-២៩៥	-៧០	-៣១១	-៧៨១	-១.៤៥៧	-៧៤៧	-៧៧៣	-១.០៤៤	-១.០២២	-៣.៦៧៧
ឥណទាន	៤១២	២.០០៤	៦៤៤	៦៩០	៧៣២	៤១២	២.៤៤១	៥៩៤	៤៣០	៥៤៦	៧១៤	២.៧៣៣
ឥណទាន	១.០៥៦	៥.៩២២	៩៤៣	៧៤៩	១.០៤២	១.១៩៤	៣.៩៣៤	១.៣៤៤	១.៦០៣	១.៦៧០	១.៧៤១	៦.៣៦០
គណនីចំណូលបន្ទាប់បន្សំ (សុទ្ធ)	៣.២០៩	១៣.០៤៦	៣.២៣២	៣.១៩២	៣.៣៤៤	៣.២១៦	១៣.០២៣	៣.២០៦	៣.២៦៤	១.៩១០	១.៥៤៧	៩.៩៣៧
ឥណទាន	៣.៤៩៦	១៤.០៣០	៣.៤៤៤	៣.៣៩២	៣.៥២៧	៣.៤៧៧	១៣.៤៥៤	៣.៤២៣	៣.៤៤៧	២.១០០	១.៧២២	១០.៧០២
ឥណទាន	២៤៧	៩៤៤	២២៧	២០៥	១៤៣	២៦២	៨៣៦	២១៤	១៩២	១៩០	១៦៤	៧៦៤
សមតុល្យករណីដើមទុន	១៤៤	៥៧៤	១២៤	១២៤	១២៤	១២៧	៥១២	៣៣	៣៣	៣៣	៣៣	១៣១
ឥណទាន	១៤៤	៥៧៤	១២៤	១២៤	១២៤	១២៧	៥១២	៣៣	៣៣	៣៣	៣៣	១៣១
ឥណទាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សមតុល្យករណីចំនួន និងគណនីដើមទុន	-២១៦	២.៨៥៣	២.២៤៤	-១.៩៤៤	៤.៣៣០	-៣.១៥៦	១.៤៧៤	១៥៣	-៤៣២	៤២៩	-៧.៥១៧	-៧.៣៦៤
សមតុល្យករណីហិរញ្ញវត្ថុ	១.៤៦៤	-១.៤០៣	៩៥៦	-១.៧១៧	២.៤៤៧	-៤.៥៤៧	-២.៤៣០	៣.៧៩៧	-៩៦១	៧៩	-៤.១២៩	-២.២១៣
វិនិយោគផ្ទាល់ (សុទ្ធ)	-៣.៩៣៣	-១៥.៦៤៤	-៣.៤០៩	-៣.២៦៣	-៥.១៦៨	-៤.៩៤៤	-១៧.១៩៣	-៣.៤៦០	-៤.៥៦៣	-៦.១៤៤	-៥.៣០០	-១៩.៩០៧
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	២២០	៦២២	១៣៤	១៥១	២៥៦	១៥៩	៧០០	១៦០	១២៤	១២៧	១៤៤	៥៥៦
ទ្រព្យអកម្មសុទ្ធ	៤.១៥៣	១៦.២៦៧	៣.៥៤៣	៣.៤១៤	៥.៤២៣	៥.១០៣	១៧.៨៩៣	៤.៦២០	៤.៦៨៧	៦.៣១១	៥.៤៤៤	២០.៤៦៣
វិនិយោគលើផលបត្រ (សុទ្ធ)	៥៦	១.៤៣៤	-៥២៦	៣០២	១.៧៤១	៤៤១	១.៩៩៤	-៩០២	១៣៧	៣៤៤	-២១១	-៥៩១
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	៥៦	១.៤៣៤	-៥២៦	៣០២	១.៧៤១	៤៤១	១.៩៩៤	-៩០២	១៣៧	៣៤៤	-២១១	-៥៩១
ទ្រព្យអកម្មសុទ្ធ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
និស្សន្ទហិរញ្ញវត្ថុ (សុទ្ធ)	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ទ្រព្យអកម្មសុទ្ធ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងៗទៀត (សុទ្ធ)	៥.៥៥៩	១២.១០៧	៥.៩៣០	១.៤១៧	៦.០២៦	-២.៣៥៦	១១.០១៧	៤.០៦៤	១.៤៦៧	៤.៩៦៧	-១.២៩៤	១៣.៦០៤
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	៥.៦៧២	១២.៤៤៤	៤.២៤៦	-៣៥៦	៥.៦៤៤	-៣.៤២៣	៦.១៥២	៥.២៤៤	៤៥៦	៥.១២២	-៦២២	១០.៦៤២
ទ្រព្យអកម្មសុទ្ធ	១១៣	៤៣៦	-១.២៤៤	-១.៧៧៣	-៣៤២	-១.០៦៦	-៤.៤៦៥	-២.៤១៩	-៥៧១	១៤៤	៦៧២	-២.៩៦៣
ទ្រព្យសកម្មជាតិទុនបម្រុងបរទេស	១៤៦	២៩៧	-៦៣៩	-១៧៤	២៤៤	២.២៧២	១.៧៤៤	៤៩៤	១.៥៩៤	៩១៤	១.៦៧៥	៤.៦៤១
កំហុស និងរំលង	២.០៤៣	-៤.៦៤៦	-១.២៤៤	២២៧	-១.៤៤៣	-១.៤០១	-៣.៩០៤	៣.៦៤៤	-៤២៩	-៣៥០	២.៣៤៩	៥.១៥៤
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៨៥	៤.០៧២	៤.០៩៩	៤.០០៤	៤.០១០	៤.០១៧	៤.០១៣

តារាង២ ៖ ជំរឿនទូទាត់ “គណនីទំនិញ”

គិតជាប៊ីលានរៀល												
គណនីទំនិញ	ត្រីម-២៣	២០២៣	ត្រីម-២៤	ត្រីម-២៤	ត្រីម-២៤	ត្រីម-២៤	២០២៤	ត្រីម-២៥	ត្រីម-២៥	ត្រីម-២៥	ត្រីម-២៥	២០២៥
ឥណទាន (ការនាំចេញ)												
ទំនិញទូទៅ	២៣.៦៦៣	៩៣.៤៩០	២៥.៦៦៤	២៤.៦៩៩	៣០.៤៨១	២៥.៨០៦	១០៧.០៥៥	២៧.៦៩៧	២៩.៧៨៦	៣២.៥០៨	៣១.៣១១	១២១.៣០២
ការទិញលក់ទំនិញនៅក្រៅប្រទេសសុទ្ធ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
មាសមិនមែនរូបិយវត្ថុ	៧១៨	៣.៣៩៣	២២៥	៣១៥	៨១០	៥៥៦	១.៩០៦	៦៩២	១.០៨៨	១.៨៥២	៩៥៩	៤.៥៥០
ឥណទានសរុប (f.o.b)*	២៤.៣៨១	៩៦.៨៨៣	២៥.៨៩៣	២៥.០១៤	៣១.៦៩៦	២៦.៣៦២	១០៨.៩៦១	២៨.៣៨៨	៣០.៨៧៤	៣៤.៣៦៦	៣២.៦៧០	១២៦.៨៥២
ក្នុងនោះ ៖												
សម្លៀកបំពាក់	៧.៩៨៨	៣២.៣៦១	៤.៣៤៩	៩.៣០៩	១២.៥០៧	៩.៧២៣	៣៩.៨៨៧	៩.៧៧៨	១១.៤២៨	១៣.៤៥២	១១.១១៨	៤៥.៧៦៦
ស្បែករឹង	១.៥៣៩	៥.៦១២	១.៤១០	១.៧៨៨	១.៧៩៩	១.៨៨៧	៦.៨៤៤	១.៨៥៥	២.២៨០	២.០៣៨	២.២២៣	៨.៣៩៥
ផលិតផលកាត់ដេរផ្សេងៗ	២.០៩២	៤.៤១៧	២.២០៨	២.៤៣៤	២.៩៣៣	២.៣៩៣	៩.៩៦៨	២.៥៣៤	២.៧០៤	២.៤៩១	២.៦៧០	១០.៧៩៩
គ្រឿងអេឡិចត្រូនិក	២.២៨៣	១០.៨៨៧	១.៥៣៤	១.៦៩៩	១.៩៣៧	៥៧៩	៥.៧៤៨	៥៥២	៦៩៩	៨៩១	៨៨០	៣.០២៣
ទោចក្រយាន	២៦៩	២.០១៤	៣៩៧	៤៤២	៤៣៧	៤៦៦	១.៧៤២	៥៦៣	៦៨៧	៥៥២	៦៤៧	២.៤៤៩
ផលិតផលកសិកម្ម	៤.៩៣២	១៦.៤៨៣	៧.៣៣៣	៣.៣៨៩	៣.៧៣០	៤.៥៧៦	១៩.០២៨	៦.៤៨៦	៤.៦៥៩	៣.៥៩៨	៤.០៩២	១៨.៤៣៦
ឥណទាន (ការនាំចូល)												
ទំនិញទូទៅ	២៧.៩៦២	១០៨.២២៤	២៨.០១៣	៣១.៦១៤	៣២.៥៤១	៣៤.៣៩៤	១២៦.៥៦២	៣៣.៤៣៤	៣៥.៧៣៣	៣៦.៥៦៩	៤២.១៧០	១៤៧.៩០៧
មាសមិនមែនរូបិយវត្ថុ	៦៩៧	៩២៥	៦៣០	៣៣	០	៩	៦៧៣	០	១០	០	៣០៩	៣១៩
ឥណទានសរុប (f.o.b)*	២៨.៦៥៩	១០៩.១៤៩	២៨.៦៤៣	៣១.៦៤៧	៣២.៥៤១	៣៤.៤០៣	១២៧.២៣៥	៣៣.៤៣៤	៣៥.៧៤៣	៣៦.៥៦៩	៤២.៤៧៩	១៤៨.២២៦
ក្នុងនោះ ៖												
វត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ	៥.៥២១	១៩.៤៧៣	៤.៥៦៣	៥.៩៨៦	៦.២៨៦	៦.៧៤៩	២៣.៤៨៤	៥.៤២៤	៥.៩៨៧	៦.២៣៧	៦.៨១៥	២៤.៤៦២
សម្ភារ និងបរិក្ខារសំណង់	២.២១៦	៨.២១៦	២.៤៥៤	២.១៨៦	២.៤១២	៣.២៩១	១០.៨៣៧	៣.៥៥២	៣.១៦៥	៤.០៩៧	៤.១០៣	១៤.៩១៨
យានយន្ត	៩០២	៥.១២៤	១.៤៨៤	១.៨៥២	១.៨៦៩	១.៨៥៦	៧.០៦៧	២.២៣៩	២.៥៣៣	២.៧៦៧	២.៩៣៧	១០.៤៧៦
ប្រេងឥន្ធនៈ	៣.៦៣០	១៧.៨១២	៥.៥២៥	៥.៧០៥	៤.៤២៤	៣.៥៥៥	១៩.២០៩	៥.៣៨៥	៤.៤២៧	៤.២២២	៣.៤៦៧	១៧.៥០១
ម្ហូបអាហារ និងភេសជ្ជៈ	១.៤០០	៥.៩៨៦	១.៥៦២	១.៤៥២	១.៤៨២	២.០២៨	៦.៩២៤	១.៧៧៤	១.៥២២	២.០៥៩	២.៣៦៥	៧.៧២០
សមតុល្យគណនីទំនិញ	-៤.៧៧៩	-១២.២៦៦	-២.៧៥១	-៦.៦៣៤	-៤៤៩	-៤.០៤០	-១៨.២៧៤	-៥.០៤៦	-៤.៩១០	-២.២០៩	-១០.២០៩	-២២.៣៧៤
*រាប់បញ្ចូលទិន្នន័យប៉ាន់ស្មានបន្ថែម												
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៨៥	៤.០៧២	៤.០១៩	៤.០០៨	៤.០១០	៤.០១៧	៤.០១៣

តារាង៣ ៖ ជំនួយទូទាត់ “គណនីសេវា”

គិតជាចំណានរៀល												
គណនីសេវា	ត្រីមៈ-២៣	២០២៣	ត្រីមៈ-២៤	ត្រីមៈ-២៤	ត្រីមៈ-២៤	ត្រីមៈ-២៤	២០២៤	ត្រីមៈ-២៥	ត្រីមៈ-២៥	ត្រីមៈ-២៥	ត្រីមៈ-២៥	២០២៥
ឥណទាន												
សេវាកម្មឥណទានលើធាតុចូលរូបវន្តកាន់កាប់ដេ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាថែទាំ និងជួសជុល n.i.e.	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាដឹកជញ្ជូន	៥២១	១.៩២១	៥៧៥	៥៥៥	៦៩៣	៦៩៧	២.៥១៩	៧១៣	៦៣៤	៧០៩	៨១០	២.៨៦៧
សេវាធ្វើដំណើរ	៣.២៦៧	១២.៦៧៣	៣.៦៧៥	៣.៤០៩	៣.៦១៦	៤.១០៥	១៤.៤០៥	៤.៣៩៥	៣.៨៧២	៣.៤៥៩	៣.៨៣៨	១៥.៥៦៤
សេវាសាងសង់	៨០	៤៦២	៤៦	៤៧	៥២	១០៣	២៤៩	៨៩	៦១	៧៩	៧៨	៣០៦
សេវាធានារ៉ាប់រង និងសេវាធននិវត្តន៍	៤	៤៣	១	៦	១	៩	១៧	២៩	៤	៥	១	៣៩
សេវាហិរញ្ញវត្ថុ	៣៦	៨៩	២២	១២	៧	៤	៤៥	២២	៤	៣	៣	៣២
សេវាប្រើប្រាស់កម្មសិទ្ធិបញ្ញា n.i.e.	២៥	៧៩	១២	៦	៤	៧	២៩	៥	៥	៩	៩	២៨
សេវាទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មាន	២៦២	៩៨១	២៩៥	២៣៥	៤០៧	៣៤១	១.២៧៨	២២៧	២២៨	៣១៩	២៤៣	១.០១៧
សេវាពាណិជ្ជកម្មផ្សេងៗ	១៦៨	៥៩៣	១៣២	១៤៦	១៦២	១៥៦	៥៩៦	១៥៨	២០០	២០៦	២១១	៧៧៥
សេវាផ្ទាល់ខ្លួន វប្បធម៌ និងការកម្សាន្ត	២	២៧	២	៣	១	១	៧	១	១	១	២	៥
ទំនិញ និងសេវារដ្ឋាភិបាល n.i.e.	៧៣	៣៤៤	១៣៣	១៦៦	១៦២	១៧៨	៦៣៩	១៩២	១៩៩	១៧០	១៩៥	៧៥៧
ឥណទានសរុប	៤.៤៣៨	១៧.២១៣	៤.៨៩១	៤.៥៨៦	៥.១០៥	៥.៦០២	២០.១៨៤	៥.៨៣០	៥.២០៩	៤.៩៦០	៥.៣៨៩	២១.៣៨៨
ឥណទាន												
សេវាកម្មឥណទានលើធាតុចូលរូបវន្តកាន់កាប់ដេ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាថែទាំ និងជួសជុល n.i.e.	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាដឹកជញ្ជូន	១.៤២៨	៥.៦១៤	១.៤៨៥	១.៥២៣	១.៥៣៦	១.៦	៦.១៤៤	១.៦០១	១.៧៧២	១.៧៥៦	១.៨២៣	៦.៩៥១
សេវាធ្វើដំណើរ	៨៧៥	៣.២៩១	៧៥៦	៨៥១	៨១២	៨៥៣	៣.២៧៣	៧៩៩	៦៨៤	៥១៩	៥៤៦	២.៥៤៤
សេវាសាងសង់	៦២	២៨២	៧០	៧៦	១០៦	៩៧	៣៤៩	៤៧	៤៦	១៧១	១០៤	៣៦៨
សេវាធានារ៉ាប់រង និងប្រាក់សេវាធននិវត្តន៍	២៤៨	៨៥៩	២១៦	២៤៦	២៣០	២៩៨	៩៩០	២៨៨	២៧៥	២៦៥	២៩៣	១.០៩១
សេវាហិរញ្ញវត្ថុ	៣១	៩៦	៣០	៣២	៥៣	៣២	១៤៦	១៣	១០	១៤	១៤	៥១
សេវាប្រើប្រាស់កម្មសិទ្ធិបញ្ញា n.i.e.	៦០	២៤៨	៥៩	៦០	១០៥	៨៤	៣០៨	៩២	១៤១	១៥០	១៣៦	៥១៩
សេវាទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មាន	១៧៤	៧០៣	១៧២	១៦៧	១៦៦	១៥៨	៦៦៤	១៧៣	២១២	១៧០	១៥៨	៧១៣
សេវាពាណិជ្ជកម្មផ្សេងៗ	១៥៣	៥១២	១៣០	១៤០	៨៧	១០២	៤៥៩	១០២	៩៣	១១០	១៥៣	៤៥៩
សេវាផ្ទាល់ខ្លួន វប្បធម៌ និងការកម្សាន្ត	៣	១៤	១	១	០	២	៤	១	០	១	០	២
ទំនិញ និងសេវារដ្ឋាភិបាល n.i.e.	៤៨	១៨០	៤១	៥០	៣២	៥២	១៧៥	៣៨	២២	២៤	៣៨	១២២
ឥណទានសរុប	៣.០៨៣	១១.៨	២.៩៦	៣.១៤៦	៣.១២៧	៣.២៧៨	១២.៥១២	៣.១២៣	៣.២៥៥	៣.១៨	៣.២៦៥	១២.៨២៤
សមតុល្យ												
សេវាកម្មឥណទានលើធាតុចូលរូបវន្តកាន់កាប់ដេ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាថែទាំ និងជួសជុល n.i.e.	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាដឹកជញ្ជូន	-៩០៧	-៣.៦៩៣	-៩១០	-៩៦៩	-៨៤៣	-៩០៣	-៣.៦២៥	-៨៨៨	-១.១៣៧	-១.០៤៧	-១.០១៣	-៤.០៨៥
សេវាធ្វើដំណើរ	២.៣៩២	៩.៣៨២	២.៩១៩	២.៥៥៨	២.៨០៤	៣.២៥១	១១.៥៣២	៣.៥៩៦	៣.១៨៨	២.៩៨៤	៣.២៩២	១៣.០១៦
សេវាសាងសង់	១៨	១៨០	-២៤	-២៩	-៥៥	៦	-១០១	៤២	១៥	-៩២	-២៦	-៦១
សេវាធានារ៉ាប់រង និងប្រាក់សេវាធននិវត្តន៍	-២៤៤	-៨១៦	-២១៦	-២៤០	-២២៨	-២៨៨	-៩៧៣	-២២៩	-២៧១	-២៦០	-២៩២	-១.០៥៣
សេវាហិរញ្ញវត្ថុ	៤	-៧	-៨	-១៩	-៤៦	-២៧	-១០១	៩	-៧	-១១	-១១	-២០
សេវាប្រើប្រាស់កម្មសិទ្ធិបញ្ញា n.i.e.	-៣៥	-១៦៩	-៤៧	-៥៤	-១០១	-៧៧	-២៧៩	-៨៧	-១៣៥	-១៤១	-១២៧	-៤៩១
សេវាទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មាន	៨៩	២៧៧	១២២	៦៨	២៤២	១៨៣	៦១៥	៥៤	១៦	១៤៩	៨៥	៣០៤
សេវាពាណិជ្ជកម្មផ្សេងៗ	១៤	៨១	២	៦	៧៥	៥៤	១៣៧	៥៦	១០៧	៩៦	៥៨	៣១៦
សេវាផ្ទាល់ខ្លួន វប្បធម៌ និងការកម្សាន្ត	-១	១៣	០	២	១	-១	២	០	១	០	១	២
ទំនិញ និងសេវារដ្ឋាភិបាល n.i.e.	២៥	១៦៤	៩២	១១៦	១២៩	១២៦	៤៦៤	១៥៤	១៧៨	១៥៦	១៥៧	៦៣៤
សមតុល្យគណនីសេវា	១.៣៥៤	៥.៤១៤	១.៩៣១	១.៤៣៩	១.៩៧៨	២.៣២៣	៧.៦៧២	២.៧០៧	១.៩៥៤	១.៧៨	២.១២៣	៨.៤៦៤
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៨៥	៤.០៧២	៤.០១៩	៤.០០៨	៤.០១០	៤.០១៧	៤.០១៣

តារាង៤ ៖ ជញ្ជីងទូទាត់ “គណនីចំណូលបឋម”

គិតជាប៊ីលានរៀល												
គណនីចំណូលបឋម	ត្រី៨-២៣	២០២៣	ត្រី១-២៤	ត្រី២-២៤	ត្រី៣-២៤	ត្រី៤-២៤	២០២៤	ត្រី១-២៥	ត្រី២-២៥	ត្រី៣-២៥	ត្រី៤-២៥	២០២៥
ឥណទាន												
ប្រាក់បៀវត្សនិយោជិត	១៥១	៥០៨	១៣២	១៣០	១៣៣	១១០	៥០៥	១៣៥	១១១	៥០	២៩	៣២៦
ចំណូលពីការវិនិយោគ	២៦១	១.៥០០	៥១៦	៥៦០	៥៩៩	៣០២	១.៩៧៧	៤៦៣	៧១៩	៥៣៦	៦៩០	២.៤០៧
វិនិយោគផ្ទាល់	៣៤	១៦៨	៥៦	៤៦	៨២	៣០	២១៥	៤៦	១៤៦	៤៦	១៨៤	៤២២
ចំណូលពីហ៊ុន	៣៤	១៦៨	៥៦	៤៦	៨២	៣០	២១៥	៤៦	១៤៦	៤៦	១៨៤	៤២២
ការប្រាក់	មិនមាន	០	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគលើផលបត្រ	២	៤៩	០	០	១	០	១	០	០	០	០	០
វិនិយោគផ្សេងទៀត	៣	២៣	១៤	៤៩	៣	៤	៦៩	២	២	៦	១១	២១
ទ្រព្យសកម្មជាទុនបម្រុងបរទេស	២២១	១.២៦០	៤៥៦	៤៦៥	៥១៣	២៦៨	១.៦៩១	៤១៤	៥៧១	៤៨៤	៤៩៥	១.៩៦៥
ចំណូលបឋមផ្សេងៗ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ឥណទានសរុប	៤១២	២.០០៨	៦៨៨	៦៩០	៧៣២	៤១២	២.៤៨១	៥៩៨	៨៣០	៥៨៦	៧១៩	២.៧៣៣
ឥណទាន												
ប្រាក់បៀវត្សនិយោជិត	២៣១	៩២១	២០៦	២០៨	២០៤	២០៦	៨២៥	១៧១	១៧៣	១៧០	១៧៣	៦៨៧
ចំណូលពីការវិនិយោគ	៨២៥	៥.០០១	៧៣៧	៥៥១	៨៣៨	៩៨៧	៣.១១៤	១.១៧៥	១.៤៣១	១.៤៩៩	១.៥៦៩	៥.៦៧៣
វិនិយោគផ្ទាល់	៧៣៤	៤.៤៥៦	៥៥៩	៤៧៣	៦០៩	៨៨១	២.៥២២	៩៨៩	១.៣៥៧	១.២៨៩	១.៤៣៩	៥.០៧៣
ចំណូលពីហ៊ុន	៧៣៤	៤.៤៥៦	៥៥៩	៤៧៣	៦០៩	៨៨១	២.៥២២	៩៨៩	១.៣៥៧	១.២៨៩	១.៤៣៩	៥.០៧៣
ការប្រាក់	០	០	០	០	០	០	០	០	០	០	០	០
វិនិយោគលើផលបត្រ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀត	៩២	៥៤៥	១៧៨	៧៨	២២៩	១០៦	៥៩១	១៨៦	៧៣	២១១	១៣១	៦០០
ទ្រព្យសកម្មជាទុនបម្រុងបរទេស	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ចំណូលបឋមផ្សេងៗ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ឥណទានសរុប	១.០៥៦	៥.៩២២	៩៤៣	៧៥៦	១.០៤២	១.១៩៤	៣.៩៣៨	១.៣៥៥	១.៦០៣	១.៦៧០	១.៧៤១	៦.៣៦០
សមតុល្យ												
ប្រាក់បៀវត្សនិយោជិត	-៧៩	-៤១៣	-៧៤	-៧៩	-៧១	-៩៦	-៣២០	-៣៥	-៦១	-១២១	-១៤៣	-៣៦១
ចំណូលពីការវិនិយោគ	-៥៦៤	-៣.៥០១	-២២២	៩	-២៣៩	-៦៨៥	-១.១៣៧	-៧១២	-៧១២	-៩៦៣	-៨៧៩	-៣.២៦៦
វិនិយោគផ្ទាល់	-៦៩៩	-៤.២៨៨	-៥០៣	-៤២៧	-៥២៧	-៨៥១	-២.៣០៨	-៩៤៣	-១.២១១	-១.២៤៣	-១.២៥៤	-៤.៦៥១
ចំណូលពីហ៊ុន	-៦៩៩	-៤.២៨៨	-៥០៣	-៤២៧	-៥២៧	-៨៥១	-២.៣០៨	-៩៤៣	-១.២១១	-១.២៤៣	-១.២៥៤	-៤.៦៥១
ការប្រាក់	០	០	០	០	០	០	០	០	០	០	០	០
វិនិយោគលើផលបត្រ	២	៤៩	០	០	១	០	១	០	០	០	០	០
វិនិយោគផ្សេងទៀត	-៨៩	-៥២២	-១៦៥	-៣០	-២២៥	-១០២	-៥២២	-១៨៣	-៧២	-២០៤	-១២០	-៥៤០
ទ្រព្យសកម្មជាទុនបម្រុងបរទេស	២២១	១.២៦០	៤៥៦	៤៦៥	៥១៣	២៦៨	១.៦៩១	៤១៤	៥៧១	៤៨៤	៤៩៥	១.៩៦៥
ចំណូលបឋមផ្សេងៗ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សមតុល្យគណនីចំណូលបឋម	-៦៨៤	-៣.៩១៤	-២៩៥	-៧០	-៣១១	-៧៨១	-១.៤៥៧	-៧៤៧	-៧៧៣	-១.០៨៤	-១.០២២	-៣.៦២៧
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៨៥	៤.០៧២	៤.០១៩	៤.០០៨	៤.០១០	៤.០១៧	៤.០១៣

តារាង ៖ ជញ្ជីងទូទាត់ "គណនីដើមទុន"

គិតជាប៊ីលានរៀល

គណនីដើមទុន	ត្រីម-២៣	២០២៣	ត្រីម-២៤	ត្រីម-២៤	ត្រីម-២៤	ត្រីម-២៤	២០២៤	ត្រីម-២៤	ត្រីម-២៤	ត្រីម-២៤	ត្រីម-២៤	២០២៤
ឥណទាន												
លទ្ធកម្ម និងការលក់ប្រេងស្រូវសកម្មមិនមែន ផលិតកម្ម និងមិនមែនហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
បង្វែរដើមទុន	១៤៤	៥៧៤	១២៨	១២៨	១២៨	១២៧	៥១២	៣៣	៣៣	៣៣	៣៣	១៣១
រដ្ឋាភិបាលទូទៅ	១៤៤	៥៧៤	១២៨	១២៨	១២៨	១២៧	៥១២	៣៣	៣៣	៣៣	៣៣	១៣១
សាជីវកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ*	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ឥណទានសរុប	១៤៤	៥៧៤	១២៨	១២៨	១២៨	១២៧	៥១២	៣៣	៣៣	៣៣	៣៣	១៣១
ឥណទាន												
លទ្ធកម្ម និងការលក់ប្រេងស្រូវសកម្មមិនមែន ផលិតកម្ម និងមិនមែនហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
បង្វែរដើមទុន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
រដ្ឋាភិបាលទូទៅ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សាជីវកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ*	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ឥណទានសរុប	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សមតុល្យ												
លទ្ធកម្ម និងការលក់ប្រេងស្រូវសកម្មមិនមែន ផលិតកម្ម និងមិនមែនហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
បង្វែរដើមទុន	១៤៤	៥៧៤	១២៨	១២៨	១២៨	១២៧	៥១២	៣៣	៣៣	៣៣	៣៣	១៣១
រដ្ឋាភិបាលទូទៅ	១៤៤	៥៧៤	១២៨	១២៨	១២៨	១២៧	៥១២	៣៣	៣៣	៣៣	៣៣	១៣១
សាជីវកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ*	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សមតុល្យគណនីដើមទុន	១៤៤	៥៧៤	១២៨	១២៨	១២៨	១២៧	៥១២	៣៣	៣៣	៣៣	៣៣	១៣១
*សាជីវកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ អង្គភាពគ្រួសារ ស្ថាប័នមិនរកប្រាក់ចំណេញដែលបម្រើដល់អង្គភាពគ្រួសារ												
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៨៥	៤.០៧២	៤.០១៩	៤.០០៨	៤.០១០	៤.០១៧	៤.០១៣

តារាង៧ ៖ ជំនួយទូទាត់ "គណនីហិរញ្ញវត្ថុ"

គិតជាប៊ីលានរៀល

គណនីហិរញ្ញវត្ថុ ត្រី៨-២៣ ២០២៣ ត្រី៩-២៤ ត្រី២-២៤ ត្រី៣-២៤ ត្រី៤-២៤ ២០២៤ ត្រី៩-២៤ ត្រី២-២៤ ត្រី៣-២៤ ត្រី៤-២៤ ២០២៤

កម្ពុជាវិនិយោគនៅក្រៅប្រទេស

(ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ)

វិនិយោគផ្ទាល់នៅក្រៅប្រទេស	២២០	៦២២	១៣៤	១៥១	២៥៦	១៥៩	៧០០	១៦០	១២៤	១២៧	១៤៥	៥៥៦
វិនិយោគលើផលបត្រនៅក្រៅប្រទេស	៥៦	១.៤៣៨	-៥២៦	៣០២	១.៧៤១	៤៨១	១.៩៩៨	-៩០២	១៣៧	៣៨៤	-២១១	-៥៩១
វិនិយោគផ្សេងទៀតនៅក្រៅប្រទេស	៥.៦៧២	១២.៥៤៤	៤.២៨៦	-៣៥៦	៥.៦៤៤	-៣.៤២៣	៦.១៥២	៥.២៤៥	៨៩៦	៥.១២២	-២៦១	១០.៦៤២
ទ្រព្យសកម្មជាទុនបម្រុង*	១៨៦	២៩៧	-៦៣៩	-១៧៤	២៨៨	២.២៧២	១.៧៤៨	៤៩៥	១.៥៩៨	៩១៤	១.៦៧៥	៤.៦៨១
សរុប	៦.១៣៤	១៤.៩០០	៣.២៥៥	-៧៦	៧.៩២៩	-៥១០	១០.៥៩៤	៤.៩៩៨	២.៧៥៥	៦.៥៤៧	៩៨៨	១៥.២៨៧

ការវិនិយោគនៅកម្ពុជា

(ទ្រព្យសកម្មសុទ្ធ)

វិនិយោគផ្ទាល់នៅកម្ពុជា	៤.១៥៣	១៦.២៦៧	៣.៩៤៣	៣.៤១៤	៥.៤២៣	៥.១១៤	១៧.៨៩៤	៤.០២០	៤.៦៨៧	៦.៣១២	៥.៤៤៤	២០.៤៦៣
វិនិយោគលើផលបត្រនៅកម្ពុជា	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀតនៅកម្ពុជា	១១៣	៤៣៦	-១.៦៤៤	-១.៧៧៣	-៣៨២	-១.០៦៦	-៤.៨៦៥	-២.៨១៩	-៩៧១	១៥៥	៦៧២	-២.៩៦៣
សរុប	៤.២៦៦	១៦.៧០៣	២.២៩៩	១.៦៤១	៥.០៤១	៤.០៤៨	១៣.០២៩	១.២០១	៣.៧១៦	៦.៤៦៧	៦.១១៧	១៧.៥០០

សមតុល្យ

(ទ្រព្យសកម្មសុទ្ធដកទ្រព្យសកម្មសុទ្ធ)

វិនិយោគផ្ទាល់	-៣.៩៣៣	-១៥.៦៤៥	-៣.៨០៩	-៣.២៦៣	-៥.១៦៨	-៤.៩៥៤	-១៧.១៩៣	-៣.៨៦០	-៤.៥៦៣	-៦.១៨៥	-៥.៣០០	-១៩.៩០៧
វិនិយោគលើផលបត្រ	៥៦	១.៤៣៨	-៥២៦	៣០២	១.៧៤១	៤៨១	១.៩៩៨	-៩០២	១៣៧	៣៨៤	-២១១	-៥៩១
វិនិយោគផ្សេងទៀត	៥.៥៥៩	១២.១០៧	៥.៩៣០	១.៤១៧	៦.០២៦	-២.៣៨២	១១.០១៧	៤.០៦៥	១.៨៦៧	៥.៩៦៧	-១.២៩៤	១៣.៦០៤
ទ្រព្យសកម្មជាទុនបម្រុង*	១៨៦	២៩៧	-៦៣៩	-១៧៤	២៨៨	២.២៧២	១.៧៤៨	៤៩៥	១.៥៩៨	៩១៤	១.៦៧៥	៤.៦៨១

សមតុល្យគណនីហិរញ្ញវត្ថុ	១.៨៦៨	-១.៨០៣	៩៥៦	-១.៦១៧	២.៨៨៧	-៤.៥៥៧	-២.៤៣០	៣.៧៩៧	-៩៦១	៧៩	-៥.១២៩	-២.២១៣
------------------------	-------	--------	-----	--------	-------	--------	--------	-------	------	----	--------	--------

*រាប់បញ្ចូលមាស និងសិទ្ធិដកពិសេស

អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៨៥	៤.០៧២	៤.០១៩	៤.០០៨	៤.០១០	៤.០១៧	៤.០១៣
--------------------------------	-------	-------	-------	-------	-------	-------	-------	-------	-------	-------	-------	-------

តារាង ៖ ស្ថានភាពវិនិយោគអន្តរជាតិ

គិតជាប៊ីលានដុល្លារ												
ស្ថានភាពវិនិយោគអន្តរជាតិ	ត្រីម-២៣	២០២៣	ត្រីម-២៤	ត្រីម-២៤	ត្រីម-២៤	ត្រីម-២៤	២០២៤	ត្រីម-២៤	ត្រីម-២៤	ត្រីម-២៤	ត្រីម-២៤	២០២៤
ប្រកាសកម្មសរុប	១៣៧.១៥៥	១៣៧.១៥៥	១៣៨.២៦៥	១៤០.៦៣២	១៥១.៥៥១	១៥១.៥៥៥	១៥១.៥៥៥	១៥៨.៦៥០	១៦៣.៤៥៥	១៧៦.៥២២	១៨១.៣០៥	១៨១.៣០៥
វិនិយោគផ្ទាល់	៦.០១៥	៦.០១៥	៦.០៤៨	៦.៣៤៦	៦.៥២១	៦.៦២៦	៦.៦២៦	៦.៧៤០	៦.៨៩៣	៧.០១៨	៧.១៧២	៧.១៧២
ភាគហ៊ុន	៦.០១៥	៦.០១៥	៦.០៤៨	៦.៣៤៦	៦.៥២១	៦.៦២៦	៦.៦២៦	៦.៧៤០	៦.៨៩៣	៧.០១៨	៧.១៧២	៧.១៧២
បំណុល	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគលើផលបូគ	៥.៨៥០	៥.៨៥០	៥.៣២៥	៥.៧៣៤	៧.៤៥០	៧.៤៥១	៧.៤៥១	៦.៩៩៩	៧.២១៣	៧.៦៥៧	៧.៤៩៧	៧.៤៩៧
ភាគហ៊ុន	៣.៧៥២	៣.៧៥២	៣.៧៥៥	៣.៨៩២	៥.១០៥	៥.២៦៥	៥.២៦៥	៥.៣១៧	៥.៤៦៩	៥.៧៦២	៥.៩៦៩	៥.៩៦៩
បំណុល	២.០៩៩	២.០៩៩	១.៥៧១	១.៨៤២	២.៣៤៥	២.១៨៥	២.១៨៥	២.៦៨២	២.៧៤៤	២.៨៩៥	២.៥២៨	២.៥២៨
និស្សន្ទហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀត	៥៣.៨៩៧	៥៣.៨៩៧	៥៧.៤៥៥	៥៦.៣២៧	៥២.៤៣០	៥៦.២៩១	៥៦.២៩១	៥៩.៣១៣	៥០.២៣៥	៥៦.១៩៦	៥៦.០២០	៥៦.០២០
ហ៊ុនផ្សេងទៀត	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ប្រាក់បញ្ញើ និងរូបិយវត្ថុ	៥០.៨៩៥	៥០.៨៩៥	៥៣.៩៨៦	៥៣.១៥៧	៥៤.៩២០	៥២.៨៦២	៥២.៨៦២	៥៥.០០៥	៥៧.១១៣	៥២.៧៨៥	៥២.៨៥៥	៥២.៨៥៥
ប្រាក់កម្ចី	០	០	០	០	០	០	០	០	០	០	០	០
ឥណទាន និងបុរេប្រទានកាណ័រដ្ឋកម្ម	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
គណនីត្រូវទាញផ្សេងទៀត	៣.០៥២	៣.០៥២	៣.៤៦៨	៣.១៧០	៣.៥១០	៣.៤២៩	៣.៤២៩	៣.៤០៨	៣.១២២	៣.៤១១	៣.៤៦១	៣.៤៦១
ទ្រព្យសកម្មជាទុនបម្រុងបរទេស	៤១.៦៩៣	៤១.៦៩៣	៧៩.៤០២	៨២.២២៥	៨៥.១៤០	៩០.៧០៩	៩០.៧០៩	៩៥.៨៩៧	៩៩.៨១៨	១០៥.៥៥១	១១០.៦១៥	១១០.៦១៥
ប្រកាសកម្មសរុប	២៩០.២៩៣	២៩០.២៩៣	២៩៧.៦៨៤	២៩២.៩៥៥	២៩៥.៨៥៣	២៩៥.២៩៥	២៩៥.២៩៥	២៩៥.២៩៥	២៩៧.៤៥៧	៣០៧.០៥៣	៣០៥.៩៥៥	៣០៥.៩៥៥
វិនិយោគផ្ទាល់	១៩៧.៤៧៥	១៩៧.៤៧៥	២០០.០៥៣	២០៦.៨៦៥	២០៩.៦៥២	២១២.២២១	២១២.២២១	២១៥.០៦៧	២១៩.៩៦៣	២២៦.៣០២	២៣២.០៨៦	២៣២.០៨៦
ភាគហ៊ុន	១៩៦.១៣៣	១៩៦.១៣៣	១៩៨.៣១៩	២០៥.១១២	២០៧.៩៥០	២១០.៥០៤	២១០.៥០៤	២១២.៣៦២	២១៨.២៥៣	២២៥.៤៥២	២៣០.៣៧៤	២៣០.៣៧៤
បំណុល	១.៧៤១	១.៧៤១	១.៧២៤	១.៧៥៣	១.៧០២	១.៧១៧	១.៧១៧	១.៧០៦	១.៧១១	១.៧១០	១.៧១៣	១.៧១៣
វិនិយោគលើផលបូគ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ភាគហ៊ុន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
បំណុល	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
និស្សន្ទហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀត	៩២.៨២០	៩២.៨២០	៩៧.៦៧០	៩៦.០៧៦	៩៥.១៧១	៩៧.០៧៧	៩៧.០៧៧	៩៩.៤២០	៩៩.០២៥	៩៦.៧៩១	៩៧.៤៥៥	៩៧.៤៥៥
ហ៊ុនផ្សេងទៀត	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ប្រាក់បញ្ញើ និងរូបិយវត្ថុ	១៧.៤៦១	១៧.៤៦១	១៧.០៥៣	១៦.៧៧៩	១៦.០៧៧	១៥.៨៦៦	១៥.៨៦៦	១៥.៨០៦	១៥.៨៥៥	១៥.០៧៧	១៥.៨០១	១៥.៨០១
ប្រាក់កម្ចី	៧៣.១៦៣	៧៣.១៦៣	៦៩.២៣៣	៦៩.២៩០	៦៩.៦៩៣	៦៩.៨៧៥	៦៩.៨៧៥	៦២.២៦៣	៦២.១៧៩	៦០.៧២០	៥៧.៦៦០	៥៧.៦៦០
ឥណទាន និងបុរេប្រទានកាណ័រដ្ឋកម្ម	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
គណនីត្រូវទាញផ្សេងទៀត	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សិទ្ធិដកពិសេស	១.៣៩៦	១.៣៩៦	១.៣៦៥	១.៣៧៧	១.៤០០	១.៣៣៧	១.៣៣៧	១.៣៥០	១.៤០១	១.៣៩៣	១.៣៩៩	១.៣៩៩
ស្ថានភាពវិនិយោគអន្តរជាតិសរុប	-១៥៣.១៣៨	-១៥៣.១៣៨	-១៥៩.៤១៤	-១៥២.៣០៩	-១៥៣.៣១២	-១៥៣.៧៥៥	-១៥៣.៧៥៥	-១៥៣.៧៥៥	-១៥៣.៨៣៧	-១៥៣.១៣០	-១៥៦.៦៧១	-១៥៦.៦៧១
វិនិយោគផ្ទាល់	-១៩១.៨៥៥	-១៩១.៨៥៥	-១៩៣.៩៥៥	-២០០.៥២០	-២០៣.១៦១	-២០៥.៥៥៥	-២០៥.៥៥៥	-២០៧.៣២៧	-២១៣.០៧១	-២១៩.២៥៤	-២២៥.៩១៥	-២២៥.៩១៥
ភាគហ៊ុន	-១៩០.១១៧	-១៩០.១១៧	-១៩២.២៣១	-១៩៥.៧៦៦	-២០១.៥២៩	-២០៣.៧៧៥	-២០៣.៧៧៥	-២០៥.៦២១	-២១១.៣៦០	-២១៧.៥៧៥	-២២៣.២០២	-២២៣.២០២
បំណុល	-១.៧៤១	-១.៧៤១	-១.៧២៤	-១.៧៥៣	-១.៧០២	-១.៧១៧	-១.៧១៧	-១.៧០៦	-១.៧១១	-១.៧១០	-១.៧១៣	-១.៧១៣
វិនិយោគលើផលបូគ	៥.៨៥០	៥.៨៥០	៥.៣២៥	៥.៧៣៤	៧.៤៥០	៧.៤៥១	៧.៤៥១	៦.៩៩៩	៧.២១៣	៧.៦៥៧	៧.៤៩៧	៧.៤៩៧
ភាគហ៊ុន	៣.៧៥២	៣.៧៥២	៣.៧៥៥	៣.៨៩២	៥.១០៥	៥.២៦៥	៥.២៦៥	៥.៣១៧	៥.៤៦៩	៥.៧៦២	៥.៩៦៩	៥.៩៦៩
បំណុល	២.០៩៩	២.០៩៩	១.៥៧១	១.៨៤២	២.៣៤៥	២.១៨៥	២.១៨៥	២.៦៨២	២.៧៤៤	២.៨៩៥	២.៥២៨	២.៥២៨
និស្សន្ទហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀត	-៤៤.៨២៣	-៤៤.៨២៣	-៤០.១៨៧	-៣៩.៧៥៥	-៣២.៧៩១	-៣៦.៧៥៧	-៣៦.៧៥៧	-៣០.១០៧	-២៤.៧៩០	-២០.៥៩៥	-១៧.៤៣៩	-១៧.៤៣៩
ហ៊ុនផ្សេងទៀត	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ប្រាក់បញ្ញើ និងរូបិយវត្ថុ	២២.៦៨៤	២២.៦៨៤	២៦.៩៥២	២៦.៣៧៧	២៦.៨៥២	២៦.៩៩៧	២៦.៩៩៧	៣០.០៩៩	៣១.៦៦៤	៣៧.៧០៤	៣៧.៧៥៥	៣៧.៧៥៥
ប្រាក់កម្ចី	-៧៣.១៦៣	-៧៣.១៦៣	-៦៩.២៣៣	-៦៩.៩២០	-៦៩.៦៩៣	-៦៩.៨៧៥	-៦៩.៨៧៥	-៦២.២៦៣	-៦២.១៧៩	-៦០.៧២០	-៥៧.៦៦០	-៥៧.៦៦០
ឥណទាន និងបុរេប្រទានកាណ័រដ្ឋកម្ម	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
គណនីត្រូវទាញផ្សេងទៀត	៣.០៥២	៣.០៥២	៣.៤៦៨	៣.១៧០	៣.៥១០	៣.៤២៩	៣.៤២៩	៣.៤០៨	៣.១២២	៣.៤១១	៣.៤៦១	៣.៤៦១
សិទ្ធិដកពិសេស	-១.៣៩៦	-១.៣៩៦	-១.៣៦៥	-១.៣៧៧	-១.៤០០	-១.៣៣៧	-១.៣៣៧	-១.៣៥០	-១.៤០១	-១.៣៩៣	-១.៣៩៩	-១.៣៩៩
ទ្រព្យសកម្មជាទុនបម្រុង	៤១.៦៩៣	៤១.៦៩៣	៧៩.៤០២	៨២.២២៥	៨៥.១៤០	៩០.៧០៩	៩០.៧០៩	៩៥.៨៩៧	៩៩.៨១៨	១០៥.៥៥១	១១០.៦១៥	១១០.៦១៥
អត្រាប្តូរប្រាក់ (ដុល្លារ/រៀល)	៥.០៨៥	៥.០៨៥	៥.០៨៥	៥.១១៥	៥.០៦៣	៥.០៣០	៥.០៣០	៥.០០២	៥.០១៣	៥.០១៣	៥.០១៤	៥.០១៤

តារាង ៖ បំណុលក្រៅប្រទេស បែងចែកតាមប្រភេទ

គិតជាប៊ីលានរៀល

បំណុលក្រៅប្រទេស	ត្រី៨-២៣	២០២៣	ត្រី១-២៤	ត្រី២-២៤	ត្រី៣-២៤	ត្រី៤-២៤	២០២៤	ត្រី១-២៥	ត្រី២-២៥	ត្រី៣-២៥	ត្រី៤-២៥	២០២៥
រដ្ឋាភិបាលទូទៅ	៤៥.៦៩៣	៤៥.៦៩៣	៤៤.៤៩៣	៤៥.៩២០	៤៧.៤៨២	៤៨.០០៧	៤៨.០០៧	៤៨.៣៨៥	៥០.៣៧២	៥០.២៣០	៥១.៤៤៩	៥១.៤៤៩
កម្ចីពីមូលនិធិរូបិយវត្ថុអន្តរជាតិ	០	០	០	០	០	០	០	០	០	០	០	០
ប្រាក់បញ្ញើ និងរូបិយវត្ថុ	០	០	០	០	០	០	០	០	០	០	០	០
មូលបត្របំណុល	០	០	០	០	០	០	០	០	០	០	០	០
ប្រាក់កម្ចី	៤៥.៦៩៣	៤៥.៦៩៣	៤៤.៤៩៣	៤៥.៩២០	៤៧.៤៨២	៤៨.០០៧	៤៨.០០៧	៤៨.៣៨៥	៥០.៣៧២	៥០.២៣០	៥១.៤៤៩	៥១.៤៤៩
ឥណទានពាណិជ្ជកម្ម	០	០	០	០	០	០	០	០	០	០	០	០
បំណុលត្រូវសងផ្សេងទៀត	០	០	០	០	០	០	០	០	០	០	០	០
ធនាគារ ជាតិ នៃ កម្ពុជា	១.៣៩៦	១.៣៩៦	១.៣៦៥	១.៣៧៧	១.៤០០	១.៣៣៧	១.៣៣៧	១.៣៥០	១.៤០២	១.៣៩៣	១.៣៩៩	១.៣៩៩
កម្ចីពីមូលនិធិរូបិយវត្ថុអន្តរជាតិ	១.៣៩៦	១.៣៩៦	១.៣៦៥	១.៣៧៧	១.៤០០	១.៣៣៧	១.៣៣៧	១.៣៥០	១.៤០១	១.៣៩៣	១.៣៩៩	១.៣៩៩
ប្រាក់បញ្ញើ និងរូបិយវត្ថុ	០	០	០	០	០	០	០	០	០	០	០	០
មូលបត្របំណុល	០	០	០	០	០	០	០	០	០	០	០	០
ប្រាក់កម្ចី	០	០	០	០	០	០	០	០	០	០	០	០
ឥណទានពាណិជ្ជកម្ម	០	០	០	០	០	០	០	០	០	០	០	០
បំណុលត្រូវសងផ្សេងទៀត	០	០	០	០	០	០	០	០	០	០	០	០
សាធិវកម្មទទួលប្រាក់បញ្ញើ*	៤៥.៣៣៣	៤៥.៣៣៣	៤១.៧៨៤	៣៨.៧៨១	៣៦.២៩១	៣៣.៧៣៥	៣៣.៧៣៥	២៩.៦៨៥	២៧.២៥២	២៥.៣០១	២៤.៥៩០	២៤.៥៩០
ប្រាក់បញ្ញើ និងរូបិយវត្ថុ	១៧.៨៦១	១៧.៨៦១	១៧.០៤៣	១៦.៧៧៩	១៦.០៧៧	១៥.៨៦៦	១៥.៨៦៦	១៥.៨០៦	១៥.៤៤៥	១៥.០៧៧	១៤.៨០១	១៤.៨០១
មូលបត្របំណុល	២	២	១	១	៣	២	២	០	០	០	០	០
ប្រាក់កម្ចី	២៧.៤៧០	២៧.៤៧០	២៤.៧៤០	២២.០០០	២០.២១០	១៧.៨៦៧	១៧.៨៦៧	១៣.៨៧៩	១១.៨០៧	១០.២២៤	៩.៧៩០	៩.៧៩០
ឥណទានពាណិជ្ជកម្ម	០	០	០	០	០	០	០	០	០	០	០	០
បំណុលត្រូវសងផ្សេងទៀត	០	០	០	០	០	០	០	០	០	០	០	០
វិស័យផ្សេង ទៀត	១.៥២៦	១.៥២៦	១.៥៧៩	១.៥៥១	១.៤៨០	១.៤៤៧	១.៤៤៧	១.៣៦៩	១.៣៨៩	១.៣៨៤	១.៤៣១	១.៤៣១
ប្រាក់បញ្ញើ និងរូបិយវត្ថុ	០	០	០	០	០	០	០	០	០	០	០	០
មូលបត្របំណុល	០	០	០	០	០	០	០	០	០	០	០	០
ប្រាក់កម្ចី	១.៣៤០	១.៣៤០	១.៣៦៣	១.៣៦៤	១.២៩៩	១.២៩៣	១.២៩៣	១.១៩៦	១.២១៨	១.២២៦	១.២៧៦	១.២៧៦
ឥណទានពាណិជ្ជកម្ម	០	០	០	០	០	០	០	០	០	០	០	០
បំណុលត្រូវសងផ្សេងទៀត	១៨៦	១៨៦	២១៧	១៨៣	១៨១	១៥៤	១៥៤	១៧៣	១៧១	១៥៩	១៥៥	១៥៥
បំណុលក្រៅប្រទេស (រួម)	៩៣.៩៨៨	៩៣.៩៨៨	៨៩.២២១	៨៧.៦២៩	៨៦.៦៥៤	៨៤.៥២៧	៨៤.៥២៧	៨០.៧៩៩	៨០.៤១៥	៧៨.៣០៩	៧៨.៨៦៨	៧៨.៨៦៨
*សាធិវកម្មទទួលប្រាក់បញ្ញើលើកលែងធនាគារជាតិនៃកម្ពុជា												
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.០៨៥	៤.០៨៥	៤.០៨៥	៤.១១៤	៤.០៦៣	៤.០៣០	៤.០៣០	៤.០០២	៤.០១៣	៤.០១៣	៤.០១៤	៤.០១៤

កំណត់បន្ទាញបច្ចេកទេស

ឧស្សាហកម្ម និងនិយមន័យ

ស្ថិតិជញ្ជីងទូទាត់ (BOP) និងស្ថិតិស្ថានភាពវិនិយោគអន្តរជាតិ (IIP) ត្រូវបានចងក្រងដោយការិយាល័យស្ថិតិវិស័យក្រៅប្រទេសនៃនាយកដ្ឋានស្ថិតិនៃធនាគារជាតិនៃកម្ពុជា និងបោះផ្សាយជារៀងរាល់ត្រីមាស ជាប្រចាំប្រចាំឆ្នាំ (គិតជាបីលានរៀល)។ ចាប់ពីត្រីមាសទី១ ឆ្នាំ២០១៩ តទៅ ធនាគារជាតិនៃកម្ពុជា នឹងផ្សព្វផ្សាយទិន្នន័យស្ថិតិជញ្ជីងទូទាត់ (BOP) និងស្ថានភាពវិនិយោគអន្តរជាតិ (IIP) តាមវិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់ និងស្ថានភាពវិនិយោគអន្តរជាតិបោះពុម្ពលើកទី៦ (BPM6) ក្នុងឆ្នាំ២០០៩ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

ស្ថិតិនេះគ្របដណ្តប់រាល់ប្រតិបត្តិការសេដ្ឋកិច្ចរបស់អង្គភាពសេដ្ឋកិច្ចទាំងអស់ រួមមាន រដ្ឋាភិបាលទូទៅ ធនាគារកណ្តាល គ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត សហគ្រាសអាជីវកម្ម អង្គភាពគ្រួសារ និងគ្រឹះស្ថានមិនរកប្រាក់ចំណេញបម្រើអង្គភាពគ្រួសារជានិវាសនរបស់ប្រទេសកម្ពុជាជាមួយនឹងអនិវាសនជន។ គ្រប់ប្រតិបត្តិការត្រូវបានកត់ត្រាតាមថ្លៃទីផ្សារក្នុងករណីដែលអាចធ្វើទៅបាន និងកត់ត្រាលើមូលដ្ឋានបូកបង្គុំរួម។ ជាក់ស្តែង ដោយសារពុំមានប្រភពទិន្នន័យគ្រប់គ្រាន់ ទិន្នន័យនិងចំណាត់ថ្នាក់មួយចំនួនត្រូវបានប៉ាន់ស្មានដើម្បីបំពេញបន្ថែម។ ទិន្នន័យពាណិជ្ជកម្មទំនិញត្រូវបានប្រមូលពីអត្តនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ដោយការនាំចេញកត់ត្រាតាមមូលដ្ឋាន F.O.B ខណៈការនាំចូលដែលមានតម្លៃ C.I.F ត្រូវបានកែតម្រូវទៅជាតម្លៃ F.O.B។ ទិន្នន័យរដ្ឋបាលផ្សេងទៀត ជាពិសេសទិន្នន័យសម្រាប់ផ្នែកសេវាចំណូលបឋម និងចំណូលបន្ទាប់បន្សំ ត្រូវបានកត់ត្រានៅពេលប្រតិបត្តិការសេដ្ឋកិច្ចកើតឡើង ឬផ្អែកលើមូលដ្ឋានបូកបង្គុំរួម ស្របពេលដែលទិន្នន័យផ្សេងទៀតដែលមិនអាចរកបានពីទិន្នន័យរដ្ឋបាលត្រូវបានយកពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ (ITRS) ដែលកត់ត្រាតាមមូលដ្ឋានសាច់ប្រាក់និងទិន្នន័យប៉ាន់ស្មានពីការធ្វើអង្កេត (ប្រសិនបើមាន)។ ដូចគ្នានេះដែរ ប្រតិបត្តិការហិរញ្ញវត្ថុក៏ត្រូវបានកត់ត្រានៅពេលមានប្រតិបត្តិការសេដ្ឋកិច្ចកើតឡើង ឬតាមមូលដ្ឋានបូកបង្គុំរួម។ ការកត់ត្រាបំណុលហួសកាលកំណត់ត្រូវបានធ្វើឡើងស្របតាមស្តង់ដារនៃវិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់ និងស្ថានភាពវិនិយោគអន្តរជាតិ បោះពុម្ពលើកទី៦ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។

ទន្ទឹមនេះដែរ ការចងក្រងស្ថិតិជញ្ជីងទូទាត់ និងស្ថិតិស្ថានភាពវិនិយោគអន្តរជាតិ ក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ។ ចំពោះគណនីចរន្ត អ្នកចងក្រងស្ថិតិបានជួបនូវការលំបាកដូចជា (១) ការប្រមូលទិន្នន័យទំនិញដែលពុំបានឆ្លងកាត់តាមគយ (២) ទិន្នន័យសេវាផ្សេងៗ និងចំណូលបឋមដែលទទួលបានពីទិន្នន័យរដ្ឋបាលមួយចំនួនមានតែជាទិន្នន័យប្រចាំឆ្នាំ ឬប្រចាំឆ្នាំ និងតាមរយៈការអង្កេតម្តងម្កាល និង (៣) ប្រភពទិន្នន័យពីព័ត៌មានអំពីចំណូលបន្ទាប់បន្សំក្រោមទម្រង់ជាការបង្វែរកងកម្ម បង្វែរផ្លូវការ និងបង្វែរដើមទុន នៅមានកម្រិត។ ដូចគ្នានេះ ទិន្នន័យផ្នែកស្ថានភាពវិនិយោគអន្តរជាតិក៏នៅមានកម្រិតនៅឡើយ ដូចជាស្ថិតិវិនិយោគផ្ទាល់បរទេស និងវិនិយោគផ្សេងទៀតរបស់ផ្នែកកងកម្មនិងវិនិយោគរបស់និវាសនកម្ពុជាទៅក្រៅប្រទេស ដោយសារកង្វះខាតប្រភពទិន្នន័យ។ បច្ចុប្បន្ន ស្ថិតិវិនិយោគផ្ទាល់បរទេសគឺពឹងផ្អែកទាំងស្រុងទៅលើទិន្នន័យរដ្ឋបាល ប៉ុន្តែជាស្តង់ដារ ទិន្នន័យនេះត្រូវបានចងក្រងដោយផ្អែកលើលទ្ធផលអង្កេតជាទៀងទាត់។ ដូចគ្នានេះ ការចងក្រងស្ថិតិវិនិយោគបរទេសផ្អែកលើប្រភពដើមរបស់វិនិយោគិនបរទេសនៅមានកម្រិតនៅឡើយ។ ចំពោះស្ថិតិស្ថានភាពបំណុលបរទេស ទិន្នន័យបច្ចុប្បន្នមានត្រឹមតែស្ថានភាពបំណុលផ្នែករដ្ឋាភិបាល

និងវិស័យធនាគារតែប៉ុណ្ណោះ ខណៈស្ថានភាពបំណុលក្រៅប្រទេសរបស់វិស័យឯកជនក្រៅពីធនាគារមិនទាន់មានទិន្នន័យនៅឡើយ។

ការនាំចេញ និងការនាំចូលទំនិញ

ការប៉ាន់ស្មានសម្រាប់ផ្នែកពាណិជ្ជកម្មទំនិញទូទៅ ត្រូវបានធ្វើឡើងសម្រាប់ការនាំចេញ និងការនាំចូលទំនិញជាប់ពន្ធ និងរួចពន្ធ ព្រមទាំងការធ្វើពាណិជ្ជកម្មទំនិញក្រៅផ្លូវការផងដែរ។

ការនាំចេញទំនិញ ត្រូវបានប៉ាន់ស្មានតាមប្រភេទមុខទំនិញសំខាន់ៗ ដូចជា ការនាំចេញផលិតផលកាត់ដេរ (សម្លៀកបំពាក់ ស្បែកជើង ទំនិញសម្រាប់ធ្វើដំណើរ និងផលិតផលកាត់ដេរផ្សេងទៀត) ផលិតផលកម្មន្តសាលក្រៅពីកាត់ដេរ (គ្រឿងបន្លាស់យានយន្ត គ្រឿងបរិក្ខារអគ្គិសនី ទោចក្រយាន និងផលិតផលកម្មន្តសាលផ្សេងទៀត) ផលិតផលកសិកម្ម (កៅស៊ូ អង្ករ និងផលិតផលកសិកម្មផ្សេងទៀត) និងការនាំចេញបន្ត ដោយផ្អែកលើទិន្នន័យទទួលបានពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួបផ្សំជាមួយនឹងការប៉ាន់ស្មានបំពេញបន្ថែមលើពាណិជ្ជកម្មក្រៅផ្លូវការ តាមរយៈការសង្កេតពាណិជ្ជកម្មតាមព្រំដែន និងទិន្នន័យបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធនិងប្រទេសដៃគូពាណិជ្ជកម្ម។

ការនាំចូលទំនិញ ត្រូវបានប៉ាន់ស្មានតាមមុខទំនិញសំខាន់ៗ ដូចជា ការនាំចូលវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ សម្ភារនិងបរិក្ខារសំណង់ យានយន្ត ប្រេងឥន្ធនៈ ម្ហូបអាហារនិងភេសជ្ជៈ មាសមិនមែនរូបិយវត្ថុ និងទំនិញផ្សេងទៀត ដោយផ្អែកតាមទិន្នន័យទទួលបានពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពីតម្លៃ C.I.F ទៅជាតម្លៃ F.O.B គួបផ្សំជាមួយនឹងការប៉ាន់ស្មានបំពេញបន្ថែមលើពាណិជ្ជកម្មក្រៅផ្លូវការ តាមរយៈការសង្កេតពាណិជ្ជកម្មតាមព្រំដែន និងទិន្នន័យបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងទិន្នន័យរបស់ប្រទេសដៃគូពាណិជ្ជកម្ម។

សេវា

ថ្លៃឈ្នួលដឹកជញ្ជូនត្រូវបានប៉ាន់ស្មានស្មើនឹង ៩% នៃតម្លៃនាំចូល C.I.F ស្របពេលដែលថ្លៃធានារ៉ាប់រងស្មើនឹង ១% នៃតម្លៃនាំចូល C.I.F។ ថ្លៃឈ្នួលដឹកជញ្ជូនសម្រាប់ការនាំចូលនិងការនាំចេញត្រូវបានបែងចែកដោយឡែកពីគ្នា រវាងការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវទឹក ផ្លូវគោក និងការដឹកជញ្ជូនផ្សេងទៀត។ ថ្លៃឈ្នួលដឹកជញ្ជូនសម្រាប់ការនាំចូលដែលដឹកដោយក្រុមហ៊ុនអាកាសចរណ៍របស់អនិវាសជនត្រូវបានប៉ាន់ស្មានដោយប្រើប្រាស់ថ្លៃឈ្នួលដឹកជញ្ជូនគិតជាមធ្យមក្នុងមួយតោនគុណនឹងបរិមាណនៃការនាំចូល។ ថ្លៃឈ្នួលដឹកជញ្ជូនលើការនាំចេញដែលដឹកដោយក្រុមហ៊ុនអាកាសចរណ៍របស់អនិវាសជនត្រូវបានប៉ាន់ស្មានឡើងដោយប្រើប្រាស់វិធីដូចគ្នា។

ការដឹកជញ្ជូនតាមផ្លូវអាកាស ថ្លៃឈ្នួលសេវាអ្នកដំណើរដែលទូទាត់ដោយអនិវាសជនឱ្យទៅក្រុមហ៊ុនអាកាសចរណ៍របស់អនិវាសជន ត្រូវបានប៉ាន់ស្មានដោយផ្អែកលើព័ត៌មានអំពីចំនួនអ្នកដំណើរដោយគួបផ្សំជាមួយនឹងទិន្នន័យដែលបានប្រមូលដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ អំពីចំនួននៃការមកដល់ និងការចេញដំណើររបស់អនិវាសជននិងអនិវាសជន និងចំនួនអ្នកដំណើរតាមជើងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍នីមួយៗ។ ចំណែកថ្លៃសំបុត្រយន្តហោះជាមធ្យមរបស់អ្នកដំណើរជានិវាសជននិងអនិវាសជនដែលបានទូទាត់ឱ្យទៅក្រុមហ៊ុនអាកាសចរណ៍ជានិវាសជននិងអនិវាសជន ត្រូវបានប៉ាន់ស្មានដោយប្រើប្រាស់ទិន្នន័យពីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍និងទិន្នន័យតម្លៃសំបុត្រនៅលើគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍។ សេវាដឹកជញ្ជូនតាមផ្លូវអាកាសផ្សេងទៀត ត្រូវបានប៉ាន់ស្មានដោយ

ផ្អែកលើព័ត៌មានដែលបានផ្តល់ដោយក្រុមហ៊ុនអាកាសចរណ៍របស់និវាសជន ចំពោះការចំណាយនៅតាមព្រលានយន្តហោះបរទេស និងព័ត៌មានដែលបានផ្តល់ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចំពោះការចំណាយនៅកម្ពុជាដោយក្រុមហ៊ុនអាកាសចរណ៍របស់អនិវាសជន។

ការដឹកជញ្ជូនតាមផ្លូវទឹក ថ្លៃឈ្នួលដឹកជញ្ជូនលើការនាំចូលតាមនាវាសំបករបស់អនិវាសជនត្រូវបានប៉ាន់ស្មានដោយដកចេញថ្លៃឈ្នួលដឹកជញ្ជូនទំនិញនាំចូលតាមអាកាស ពីការប៉ាន់ស្មានថ្លៃឈ្នួលដឹកជញ្ជូនលើការនាំចូលសរុបគុណនឹងចំណែកនៃការដឹកជញ្ជូនតាមនាវារបស់អនិវាសជន។ ថ្លៃឈ្នួលដឹកជញ្ជូនលើការនាំចេញតាមនាវារបស់និវាសជនត្រូវបានប៉ាន់ស្មានដោយយកថ្លៃឈ្នួលដឹកជញ្ជូនមធ្យមចំពោះទំនិញនាំចេញគុណនឹងសមាមាត្រនៃការនាំចេញ (គិតជាភាគរយ) ដែលដឹកដោយនាវារបស់និវាសជន។ សេវាដឹកជញ្ជូនតាមផ្លូវទឹកផ្សេងទៀតត្រូវបានប៉ាន់ស្មានដោយផ្អែកលើព័ត៌មានដែលបានផ្តល់ដោយភ្នាក់ងារនាវាចរ និងអាជ្ញាធរកំពង់ផែរបស់និវាសជន។

សេវាធ្វើដំណើរ (ឥណទាន) ចំណូលពីសេវាធ្វើដំណើរត្រូវបានប៉ាន់ស្មានការចំណាយដាច់ដោយឡែកៗពីគ្នា តាមប្រភេទអ្នកធ្វើដំណើរ ដូចជា ភ្ញៀវទេសចរ ពាណិជ្ជករ អ្នកការទូត និងអ្នកលេងល្បែង។ ព័ត៌មានស្តីពីចំនួនការមកដល់នៃភ្ញៀវទេសចរ ពាណិជ្ជករ អ្នកការទូតនិងអ្នកលេងល្បែងរយៈពេលនៃការស្នាក់អាស្រ័យនិងការចំណាយគិតជាមធ្យមតាមប្រភេទអ្នកធ្វើដំណើរ ត្រូវបានប្រមូលពីក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ ភ្នាក់ងារធ្វើដំណើរនានា និងតាមរយៈការធ្វើអង្កេត។

សេវាធ្វើដំណើរ (ឥណពន្ធ) ចំណាយលើសេវាធ្វើដំណើរត្រូវបានប៉ាន់ស្មានដោយផ្អែកលើចំនួនអ្នកធ្វើដំណើរជានិវាសជនទៅក្រៅប្រទេស រយៈពេលស្នាក់អាស្រ័យ និងការចំណាយជាមធ្យមតាមប្រភេទនីមួយៗនៅក្រៅប្រទេស។ ការប៉ាន់ស្មានត្រូវបានធ្វើឡើងដោយឡែកពីគ្នាចំពោះការធ្វើដំណើរផ្ទាល់ខ្លួននិងជាធុរកិច្ច ប៉ុន្តែក្នុងការបោះពុម្ពផ្សាយទិន្នន័យទាំងពីរនេះពុំបានញែកឱ្យដាច់ពីគ្នាទេ។

សេវាផ្សេងៗ រួមមាន សេវាសាងសង់ សេវាធានារ៉ាប់រងនិងប្រាក់សោធននិវត្តន៍ សេវាហិរញ្ញវត្ថុ សេវាកម្រៃនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញា សេវាទូរគមនាគមន៍ កុំព្យូទ័រនិងព័ត៌មាន សេវាពាណិជ្ជកម្មផ្សេងៗ សេវាផ្ទាល់ខ្លួន វប្បធម៌និងការកំសាន្ត និងទំនិញនិងសេវាផ្សេងៗទៀតមិនមានរាប់បញ្ចូលនៅកន្លែងផ្សេងទៀត ត្រូវបានប៉ាន់ស្មានផ្អែកលើទិន្នន័យពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ និងប្រភពទិន្នន័យផ្សេងៗដែលមាន។ ដោយឡែក ទិន្នន័យសេវាកម្មន្តសាលលើធាតុចូលរូបវន្តកាន់កាប់ដោយអនិវាសជន និងសេវាថែទាំនិងជួសជុលមិនមានរាប់បញ្ចូលនៅកន្លែងផ្សេងទៀតពុំទាន់មានប្រភពទិន្នន័យ ឬការធ្វើអង្កេតនៅឡើយ។

គណនីចំណូលបឋម (ឥណទាន និងឥណពន្ធ)

គណនីចំណូលបឋម រួមមាន ប្រាក់បៀវត្សរបស់និយោជិត និងចំណូលពីការវិនិយោគបែងចែកតាមប្រភេទឧបករណ៍ហិរញ្ញវត្ថុ ដូចជា វិនិយោគផ្ទាល់ វិនិយោគលើផលបត្រ វិនិយោគផ្សេងទៀត និងទុនបម្រុងអន្តរជាតិ។ ប្រាក់បៀវត្សរបស់និយោជិត (ឥណទាន) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យចំនួនពលករធ្វើការនៅក្រៅប្រទេសពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំណូលជាមធ្យមបែងចែកតាមប្រទេសនិងជំនាញ ចំណូលប្រាក់បៀវត្សរបស់និយោជិតជានិវាសជនធ្វើការនៅស្ថានទូតបរទេស។ ខណៈប្រាក់បៀវត្សរបស់និយោជិត (ឥណពន្ធ) ត្រូវបានប៉ាន់ស្មានតាមទិន្នន័យដែលទទួលបានពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ។ ចំពោះចំណូលរបស់វិនិយោគផ្ទាល់ (ឥណទាន) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យដែលទទួលបានពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការ

អន្តរជាតិ។ ទន្ទឹមនេះ ចំណូលរបស់វិនិយោគផ្ទាល់ (ឥណទាន) ត្រូវបានប៉ាន់ស្មានពីចំណូលវិនិយោគផ្ទាល់ របស់អនិវាសជនលើវិស័យធនាគារ សហគ្រាសវិនិយោគដែលចុះបញ្ជីទទួលបានប្រព័ន្ធអនុគ្រោះពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងវិស័យកាស៊ីណូ ខណៈចំណូលពីក្រុមហ៊ុនវិនិយោគផ្សេងទៀតមិនទាន់ មានប្រភពទិន្នន័យផ្លូវការ ឬការធ្វើអង្កេតនៅឡើយ។ ដោយឡែក ប្រាក់ចំណូលវិនិយោគលើផលបត្រ (ឥណទាន) ត្រូវបានប៉ាន់ស្មានតាមទិន្នន័យដែលទទួលបានពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ខណៈផ្នែកឥណទានមិនទាន់មានប្រភពទិន្នន័យ ដោយសារទីផ្សារមូលបត្រនៅកម្ពុជាទើបនឹងបង្កើតថ្មី និងពុំទាន់មានដំណើរការសកម្មឡើយ។ ប្រាក់ចំណូលពីការវិនិយោគផ្សេងទៀត (ឥណទាន) ត្រូវបាន ប៉ាន់ស្មានតាមទិន្នន័យដែលទទួលបានពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ស្របពេលដែល ផ្នែកឥណទានត្រូវបានប៉ាន់ស្មានទៅតាមស្ថិតិបំណុលក្រៅប្រទេសដែលបានមកពីនាយកដ្ឋាន គ្រប់គ្រងបំណុលនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណាយការប្រាក់ទៅឱ្យអនិវាសជនដោយគ្រឹះស្ថានធនាគារ និងទិន្នន័យដែលទទួលបាន ពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ខណៈដែលចំណាយការប្រាក់របស់វិស័យឯកជនផ្សេង ទៀតមិនទាន់មានប្រភពទិន្នន័យឬការធ្វើអង្កេតនៅឡើយ។ ចំពោះចំណូលពីការវិនិយោគទុនបម្រុង បរទេសត្រូវបានប៉ាន់ស្មានតាមរយៈទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា។

គណនីចំណូលបន្ទាប់បន្សំ (ឥណទាន និងឥណទាន)

ចំណូលបន្ទាប់បន្សំ (ឥណទាន) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យរបស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល។ បន្ថែមលើនេះ ប្រាក់បង្វែររបស់ពលករត្រូវបានប៉ាន់ស្មាន ដោយផ្អែកលើទិន្នន័យចំនួនពលករធ្វើការនៅក្រៅប្រទេសពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំណូលជាមធ្យមបែងចែកតាមប្រទេសនិងជំនាញ គូបផ្សំនឹងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការ អន្តរជាតិ។ ដូចគ្នានេះ ចំណូលបន្ទាប់បន្សំ (ឥណទាន) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើស្ថិតិហិរញ្ញវត្ថុរដ្ឋា- ភិបាលចំពោះវិស័យរដ្ឋាភិបាល និងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិចំពោះវិស័យ ផ្សេងទៀត។

គណនីដើមទុន

ទិន្នន័យអំពីការលើកលែងបំណុលផ្លូវការត្រូវបានប៉ាន់ស្មានផ្អែកលើទិន្នន័យប្រមូលពី នាយកដ្ឋានគ្រប់គ្រងបំណុលនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុលនៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ទិន្នន័យអំពីការលើកលែងបំណុលរបស់ផ្នែកឯកជនពុំទាន់អាចរក បាននៅឡើយ។ ទិន្នន័យអំពីបង្វែរដើមទុនផ្សេងទៀត ត្រូវបានប៉ាន់ស្មានផ្អែកលើទិន្នន័យប្រមូលពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គណនីហិរញ្ញវត្ថុ

វិនិយោគផ្ទាល់នៅក្រៅប្រទេស ត្រូវបានបែងចែកតាមប្រភេទឧបករណ៍ ដូចជា វិនិយោគផ្ទាល់ វិនិយោគលើផលបត្រ វិនិយោគលើឧបករណ៍និស្សន្ទ វិនិយោគផ្សេងទៀត និងទ្រព្យសកម្មជាទុនបម្រុង។ វិនិយោគផ្ទាល់ (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យប្រព័ន្ធរាយការណ៍ ប្រតិបត្តិការអន្តរជាតិ ខណៈវិនិយោគផ្ទាល់ (ផ្នែកទ្រព្យអកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើ ទិន្នន័យវិនិយោគផ្ទាល់របស់អនិវាសជនលើវិស័យធនាគារ សហគ្រាសវិនិយោគដែលចុះបញ្ជីទទួល បានប្រព័ន្ធអនុគ្រោះពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការវិនិយោគរបស់ក្រុមហ៊ុនវិនិយោគផ្សេងទៀត ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ដោយសារពុំទាន់

មានទិន្នន័យពីការធ្វើអង្កេត។ ដោយឡែក ការវិនិយោគលើផលបត្រ (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានតាមទិន្នន័យពីគ្រឹះស្ថានធនាគារ និងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ខណៈផ្នែកទ្រព្យអកម្មមិនទាន់មានប្រភពទិន្នន័យដោយសារទីផ្សារមូលបត្រនៅកម្ពុជាទើបនឹងបង្កើតថ្មីនិងពុំទាន់មានដំណើរការសកម្មឡើយ។ ចំពោះការវិនិយោគលើឧបករណ៍និស្សន្ទពុំទាន់មានប្រភពទិន្នន័យនៅឡើយ។ ការវិនិយោគផ្សេងទៀត (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យពីគ្រឹះស្ថានធនាគារ ទិន្នន័យពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ស្របពេលដែលផ្នែកទ្រព្យអកម្មត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យពីគ្រឹះស្ថានធនាគារ និងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ។ ទ្រព្យសកម្មជាទុនម្រុងត្រូវបានប៉ាន់ស្មានតាមរយៈទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា។

ស្ថានភាពវិនិយោគអន្តរជាតិ និងបំណុលក្រៅប្រទេស

ស្ថិតិស្ថានភាពវិនិយោគអន្តរជាតិ ត្រូវបានប៉ាន់ស្មានដូចនឹងវិធីសាស្ត្រចងក្រងនៅក្នុងគណនីហិរញ្ញវត្ថុ ប៉ុន្តែត្រូវបានគណនាជាសន្និធិចុងគ្រាដោយរាប់បញ្ចូលបម្រែបម្រួលអត្រាប្តូរប្រាក់ ការប្រែប្រួលថ្លៃ និងការប្រែប្រួលផ្សេងទៀត។ វិនិយោគផ្ទាល់នៅក្រៅប្រទេសត្រូវបានបែងចែកតាមប្រភេទឧបករណ៍ ដូចជា វិនិយោគផ្ទាល់ វិនិយោគលើផលបត្រ វិនិយោគលើឧបករណ៍និស្សន្ទ វិនិយោគផ្សេងទៀត និងទ្រព្យសកម្មជាទុនម្រុង។ វិនិយោគផ្ទាល់ (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ខណៈវិនិយោគផ្ទាល់ (ផ្នែកទ្រព្យអកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យវិនិយោគផ្ទាល់របស់អនិវាសន៍លើវិស័យធនាគារ សហគ្រាស វិនិយោគដែលចុះបញ្ជីទទួលបានប្រព័ន្ធអនុគ្រោះពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការវិនិយោគរបស់ក្រុមហ៊ុនវិនិយោគផ្សេងទៀតត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ដោយសារពុំទាន់មានទិន្នន័យពីការធ្វើអង្កេត។ ដោយឡែក ការវិនិយោគលើផលបត្រ (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានតាមទិន្នន័យពីគ្រឹះស្ថានធនាគារ និងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ខណៈផ្នែកទ្រព្យអកម្មមិនទាន់មានប្រភពទិន្នន័យដោយសារទីផ្សារមូលបត្រនៅកម្ពុជាទើបនឹងបង្កើតថ្មីនិងពុំទាន់មានដំណើរការសកម្មឡើយ។ ចំពោះការវិនិយោគលើឧបករណ៍និស្សន្ទពុំទាន់មានប្រភពទិន្នន័យនៅឡើយ។ ការវិនិយោគផ្សេងទៀត (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យពីគ្រឹះស្ថានធនាគារ ទិន្នន័យពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទិន្នន័យពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ស្របពេលដែលផ្នែកទ្រព្យអកម្មត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យពីគ្រឹះស្ថានធនាគារ និងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ។ ទ្រព្យសកម្មជាទុនម្រុងត្រូវបានប៉ាន់ស្មានតាមរយៈទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា។

បំណុលក្រៅប្រទេស ត្រូវបានប៉ាន់ស្មានដោយផ្អែកលើ ទិន្នន័យពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារ។ ដោយឡែកបំណុលក្រៅប្រទេសវិស័យឯកជនផ្សេងទៀតមិនទាន់មានប្រភពទិន្នន័យឬការធ្វើអង្កេតនៅឡើយ។

ការផ្សព្វផ្សាយ និងការកែលម្អឡើងវិញ

ការផ្សព្វផ្សាយស្ថិតិជញ្ជីងទូទាត់ និងស្ថានភាពវិនិយោគអន្តរជាតិត្រូវបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់កម្ពុជានិងគេហទំព័ររបស់ធនាគារជាតិនៃកម្ពុជាជាប្រចាំត្រីមាស រាយការណ៍ប្រចាំឆមាសនិងឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយទិន្នន័យទូទៅដែលត្រូវបានកែលម្អថ្មីរបស់កម្ពុជា (e-GDDS) និងសៀវភៅស្ថិតិជញ្ជីងទូទាត់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។

ការកែតម្រូវទិន្នន័យស្ថិតិជញ្ជីងទូទាត់ និងស្ថានភាពវិនិយោគអន្តរជាតិដែលបានផ្សព្វផ្សាយ
រួចហើយត្រូវបានធ្វើឡើងក្នុងករណី ការកែតម្រូវទិន្នន័យនិងប្រភពទិន្នន័យ ការពង្រីកវិសាលភាព
ទិន្នន័យ និងការកែប្រែវិធីសាស្ត្រចងក្រង។ ការកែតម្រូវនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹង
គុណភាពទិន្នន័យនិងវិសាលភាពគ្របដណ្តប់ និងភាពស៊ីគ្នានៃស្ថិតិម៉ាក្រូសេដ្ឋកិច្ចផ្សេងទៀត ដូចជា
ស្ថិតិគណនេយ្យជាតិ ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល និងស្ថិតិរូបិយវត្ថុនិងហិរញ្ញវត្ថុ។

តារាងសង្ខេបស្តីពីការផ្លាស់ប្តូររចនាវិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់

បោះពុម្ពលើកទី៥ (BPM5) និងបោះពុម្ពលើកទី៦ (BPM6)

លេខ	ឈ្មោះ	បោះពុម្ពលើកទី៦ (BPM6)	បោះពុម្ពលើកទី៥ (BPM5)
១	ប្រតិបត្តិការនៅក្នុងគណនីចរន្ត និងដើមទុន	រាល់ប្រតិបត្តិការ (ទាំងផ្នែកឥណទាន និងឥណពន្ធ) ត្រូវបានកត់ត្រាជា សញ្ញាវិជ្ជមាន (+)	ប្រតិបត្តិការឥណទានត្រូវបានកត់ត្រាជា សញ្ញាវិជ្ជមាន (+) និងប្រតិបត្តិការឥណពន្ធត្រូវបានកត់ត្រាជា សញ្ញាអវិជ្ជមាន (-)
២	ប្រតិបត្តិការនៅក្នុងគណនីហិរញ្ញវត្ថុ	លំហូរហិរញ្ញវត្ថុត្រូវបានកត់ត្រាផ្អែកលើមូលដ្ឋានដូចខាងក្រោម៖ ១/- ការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ ២/- ការកើនឡើងទ្រព្យអកម្មហិរញ្ញវត្ថុសុទ្ធ	លំហូរហិរញ្ញវត្ថុត្រូវបានបង្ហាញលម្អិតអំពីឥណទាន និងឥណពន្ធ៖ ទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មហិរញ្ញវត្ថុ
៣	គណនីហិរញ្ញវត្ថុ	ការបង្ហាញ៖ ១/- ការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ ២/- ការកើនឡើងទ្រព្យអកម្មហិរញ្ញវត្ថុសុទ្ធ ៣/- សមតុល្យ • ការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ ស្មើនឹងការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុ ដក ការថយចុះទ្រព្យសកម្មហិរញ្ញវត្ថុ • ការកើនឡើងទ្រព្យអកម្មហិរញ្ញវត្ថុសុទ្ធ ស្មើនឹងការកើនឡើងទ្រព្យអកម្មហិរញ្ញវត្ថុ ដក ការថយចុះទ្រព្យអកម្មហិរញ្ញវត្ថុ • សមតុល្យស្មើនឹងការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ ដក ការកើនឡើងទ្រព្យអកម្មហិរញ្ញវត្ថុសុទ្ធ	ការបង្ហាញ៖ ១/- ឥណទាន ២/- ឥណពន្ធ ៣/- សមតុល្យ
៤	គណនីហិរញ្ញវត្ថុ	ការកើនឡើងទាំងផ្នែកទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រាជា សញ្ញាវិជ្ជមាន (+) ខណៈដែលការថយចុះទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រាជា សញ្ញាអវិជ្ជមាន (-)	ការកើនឡើងផ្នែកទ្រព្យសកម្មហិរញ្ញវត្ថុ និងការថយចុះផ្នែកទ្រព្យអកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រាជា សញ្ញាអវិជ្ជមាន (-) ខណៈដែលការថយចុះផ្នែកទ្រព្យសកម្មហិរញ្ញវត្ថុ និងការកើនឡើងផ្នែកទ្រព្យអកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រាជា សញ្ញាវិជ្ជមាន (+)
៥	គណនីហិរញ្ញវត្ថុ	សមតុល្យ នៅក្នុង BPM6 មានសញ្ញាផ្ទុយគ្នានឹងសញ្ញានៅក្នុង BPM5 ប៉ុន្តែមានអត្ថន័យក្នុងបរិបទសេដ្ឋកិច្ចដូចគ្នា	
៦	សមតុល្យគណនីចរន្តនិងគណនីដើមទុន	"ការឱ្យខ្ចីសុទ្ធ(+)" / "ការខ្ចីសុទ្ធ(-)" សមតុល្យគណនីចរន្តនិងគណនីដើមទុន	សមតុល្យគណនីចរន្តត្រូវបានកត់ត្រាជាចំណាយឡែកពីគណនីដើមទុន
៧	សមតុល្យគណនីហិរញ្ញវត្ថុ	"ការឱ្យខ្ចីសុទ្ធ(+)" / "ការខ្ចីសុទ្ធ(-)" សមតុល្យគណនីហិរញ្ញវត្ថុ	សមតុល្យគណនីហិរញ្ញវត្ថុ
៨	សមតុល្យគណនីហិរញ្ញវត្ថុ	ត្រូវបានគណនាចេញពី ភាពខុសគ្នា រវាងបម្រែបម្រួលទ្រព្យសកម្ម និងបម្រែបម្រួលទ្រព្យអកម្ម	ត្រូវបានគណនាចេញពី ផលបូក នៃបម្រែបម្រួលទ្រព្យសកម្ម និងបម្រែបម្រួលទ្រព្យអកម្ម
៩	សមភាពនៃសមតុល្យ	ជាទ្រឹស្តី សមតុល្យគណនីចរន្តនិងគណនីដើមទុន គឺស្មើនឹងសមតុល្យគណនីហិរញ្ញវត្ថុ (ដូច្នេះ ខ្ទង់ "កំហុសនិងរំលង" ត្រូវបានបង្កើតដើម្បីឱ្យមានសមភាព)	ជាទ្រឹស្តី សមតុល្យគណនីចរន្ត គឺស្មើនឹងសមតុល្យគណនីដើមទុន និងគណនីហិរញ្ញវត្ថុ ប៉ុន្តែមានសញ្ញាផ្ទុយគ្នា (ដូច្នេះ ខ្ទង់ "កំហុសនិងរំលង" ត្រូវបានបង្កើតដើម្បីឱ្យមានសមភាព)
១០	កំហុសនិងរំលង	ត្រូវបានគណនាចេញពី ភាពខុសគ្នា រវាងសមតុល្យគណនីហិរញ្ញវត្ថុ និង សមតុល្យគណនីចរន្តនិងគណនីដើមទុន	ត្រូវបានគណនាចេញពី ភាពខុសគ្នា រវាងសមតុល្យគណនីចរន្ត និង សមតុល្យគណនីដើមទុននិងគណនីហិរញ្ញវត្ថុ
១១	គណនីចរន្ត	ចំណូលបឋម	ចំណូល
១២	គណនីចរន្ត	ចំណូលបន្ទាប់បន្សំ	បង្វែរចរន្ត

វីទីយ៉ូ

INTERNET

- www.nbc.gov.kh គឺជាគេហទំព័ររបស់ធនាគារជាតិនៃកម្ពុជា។ ទិន្នន័យថ្មីៗ ក្នុងគេហទំព័រ និងទិន្នន័យបន្តបន្ទាប់ទៀត ត្រូវបាននិងកំពុងដាក់បញ្ចូលទៅក្នុង ប្រព័ន្ធទិន្នន័យ តាមធនធានដែលមាន។ លើសពីនេះទៀត គេហទំព័រនេះ គឺជាទីតាំង ដ៏ល្អបំផុតដើម្បីទទួលបានទិន្នន័យសង្ខេបនៃការចេញផ្សាយចុងក្រោយបង្អស់។

www.nbc.gov.kh is the NBC website. The new data and metadata on website are progressively being added to the database, as resources permit. This website is the best place to start for the accessibility to summary data from the latest publications.

បណ្ណាស័យ

REFERENCE LIBRARY

- ឯកសារបោះពុម្ពផ្សាយរបស់ធនាគារជាតិនៃកម្ពុជា មួយចំនួនអាចរកបានសម្រាប់ ប្រើប្រាស់នៅមជ្ឈមណ្ឌលសេវាព័ត៌មានស្ថិតិនៃវិទ្យាស្ថានជាតិស្ថិតិ។

A range of NBC reference publications are available for use by data users at the NIS Data User's Service Center.

សេវាព័ត៌មាន

INFORMATION SERVICE

- បុគ្គលិករបស់នាយកដ្ឋានស្ថិតិ នៃធនាគារជាតិនៃកម្ពុជា អាចជួយចង្អុលបង្ហាញ ឬណែនាំ អ្នកប្រើប្រាស់ក្នុងការស្វែងរកទិន្នន័យតាមតម្រូវការ។ ការបោះពុម្ពផ្សាយ របស់ធនាគារជាតិនៃកម្ពុជា អាចរកជាបាន ហើយសេវាលើការងារជាប្រចាំក៏អាច រៀបចំបានដែរ។ ចំពោះសេវា លើទិន្នន័យពិសេសផ្សេងទៀតក៏អាចរកបានផងដែរ តាមរយៈការមកជាវព្រឹត្តិបត្រដោយផ្ទាល់។

The Statistics Department's staffs at NBC could assist users in addressing their data requirements. NBC publications are available for sale and subscription services could be arranged. Other special data services are also available, on a user pays basis.

អាសយដ្ឋានទំនាក់ទំនង

CONTACT DETAILS

◦ ធនាគារជាតិនៃកម្ពុជា

NATIONAL BANK OF CAMBODIA

នាយកដ្ឋានស្ថិតិ

Statistics Department

អគារលេខ ៦៩-៧០ មហាវិថីហាណូយ (លេខ១០១៩) ភូមិបាយ៉ាប សង្កាត់

ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

69-70, Hanoi Blvd. (1019), Phum Bayab, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh, Cambodia

អ៊ីម៉ែល ◦ statistics@nbc.gov.kh

E-mail : statistics@nbc.gov.kh

ទូរស័ព្ទ ◦ (៨៥៥) ២៣ ៧២២ ៥៦៣ – ១១១៨

Telephone : (855) 23 722 563 – 1118

ទូរសារ ◦ (៨៥៥) ២៣ ៨២៦ ១១៧

Facsimile : (855) 23 426 117



ISSN 2074-5699

ផលិតដោយ ធនាគារជាតិនៃកម្ពុជា

Produced by the National Bank of Cambodia